

CAMGSM PLC.



របាយការណ៍
ប្រចាំត្រីមាសទី៤

| ២០២៣

ទិន្នន័យហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២៣ (បានត្រួតពិនិត្យ)	ឆ្នាំ២០២២ (បានធ្វើសវនកម្ម)
ទ្រព្យសកម្មសរុប	២.៥៦០.៩៩៦	២.៤៨០.១៣៩
បំណុលសរុប	១.៤៦៧.៧៨០	១.៧១១.៧៩១
មូលធនសរុប	១.០៩៣.២១៦	៧៦៨.៣៤៨

លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២៣ (បានត្រួតពិនិត្យ)	ត្រីមាសទី៤ ឆ្នាំ២០២២ (មិនបានត្រួតពិនិត្យ)
ចំណូលសរុប	១៨៦.៨៨៩	២១០.៥៣៧
ចំណេញ/(ខាត) មុនបង់ពន្ធ	៦៧.៦២៦	៧២.៨៩២
ចំណេញ/(ខាត) ក្រោយបង់ពន្ធ	១៨២.៥៦១	៥៧.១២៣
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	១៨១.០៥៤	៥៦.៩៥៧

អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី៤ ឆ្នាំ២០២៣ (បានត្រួតពិនិត្យ)	ឆ្នាំ២០២២ (បានធ្វើសវនកម្ម)
អនុបាតសាធារណ (ដង)	០,៤	០,៣
អនុបាតចរន្ត (%)	២២%	៤%
អនុបាតចរន្តលឿន (%)	១៩%	៣%

អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី៤ ឆ្នាំ២០២៣ (បានត្រួតពិនិត្យ)	ត្រីមាសទី៤ ឆ្នាំ២០២២ (មិនបានត្រួតពិនិត្យ)
អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (%)	៧%	២%
អនុបាតចំណេញធៀបនឹងមូលធន (%)	១៨%	៧%
អនុបាតគម្លាតចំណេញដុល (%)	៧១%	៥៤%
អនុបាតគម្លាតចំណេញភាព (%)	៩៧%	២៧%
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	១០៣	១១.៣៩១.៤០០
អនុបាតលទ្ធភាពបង់ការប្រាក់ (ដង)	៥	២

ក្រាហ្វិកអំពីព័ត៌មាន ហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ

ទ្រព្យសកម្មសរុប
(បើលានរៀល)

+៣%
+៨១



ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ទ្រព្យសកម្មសរុប កើនឡើងចំនួន ៣% ឬ ៨១ ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២២

បំណុលសរុប
(បើលានរៀល)

-១៤%
-២៤៤



ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បំណុលសរុប ថយចុះចំនួន ១៤% ឬ ២៤៤ ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២២

មូលធនសរុប
(បើលានរៀល)

+៤២%
+៣២៥




ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មូលធនភាគហ៊ុនិកសរុប កើនឡើងចំនួន ៤២% ឬ ៣២៥ ប៊ីលានរៀល ធៀបនឹងឆ្នាំ២០២២

របាយការណ៍ចំណេញ/(ខាត)

ចំណូល
(បើលានរៀល)


-១១%
-២៣,៦



ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ចំណូល មានការថយចុះចំនួន ១១% ឬ ២៣,៦ ប៊ីលានរៀល ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២

ចំណេញ/(ខាត)មុនបង់ពន្ធ
(បើលានរៀល)

-៧%
-៥,៣



ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ចំណេញ/(ខាត) មុនបង់ពន្ធ មានការថយចុះ ចំនួន ៧% ឬ ៥,៣ ប៊ីលានរៀល ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២

ចំណេញ/(ខាត) ក្រោយបង់ពន្ធ
(បើលានរៀល)


+២២០%
+១២៥,៤



ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ចំណេញ/(ខាត) ក្រោយបង់ពន្ធ មានការកើនឡើងចំនួន ២២០% ឬ ១២៥,៤ ប៊ីលានរៀល ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២

ចំណេញលម្អិតក្នុងការិយបរិច្ឆេទ
(បើលានរៀល)

+២១៨%
+១២៤,១



ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ លទ្ធផលលម្អិតមានការកើនឡើងចំនួន ២១៨% ឬ ១២៤,១ ប៊ីលានរៀល ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២

សមាសភាព ក្រុមប្រឹក្សាភិបាល



អ្នកឧញ៉ា គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល



លោក WILLIAM MARK HANNA
អភិបាលមិនប្រតិបត្តិ




លោក PAUL CAREY CLEMENTS
អភិបាលមិនប្រតិបត្តិ




លោក CHRISTOPHER DONALD TIFFIN
អភិបាលមិនប្រតិបត្តិ



លោកស្រី ហិប សិកា
អភិបាលឯករាជ្យ



រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
ហត្ថលេខា និងត្រា



អ្នកឧត្តា គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល

ចំណាប់អារម្មណ៍របស់ ប្រធានក្រុមប្រឹក្សាភិបាល

តាងនាមឱ្យក្រុមហ៊ុន ខេម ជ័រសេសអេម ម.ក ("ខេម ជ័រសេសអេម") និង សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុង ការបង្ហាញរបាយការណ៍ ត្រីមាសទី ៤ ឆ្នាំ ២០២៣ របស់ក្រុមហ៊ុន និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនានា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ខេម ជ័រសេសអេម បាន សម្រេច នូវសមិទ្ធផល "ទីមួយ" ក្នុងចំណោមសមិទ្ធផលផ្សេងៗទៀតនោះ ដូចជា ការចុះបញ្ជីសញ្ញាប័ណ្ណនិរន្តរភាពដំបូងគេនៅផ្សារមូលបត្រកម្ពុជា។ ប្រាក់ ទុនចំនួន ២០ លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវយកមកបែងចែកជា យុទ្ធសាស្ត្រ ដើម្បីពង្រឹងបណ្តាញសេវា និងហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិនិយោគលើផលិតផលដែលមិនប៉ះពាល់ ដល់បរិស្ថានក្នុងគោលដៅសម្រាប់បម្រើសហគមន៍ដែលមានការខ្វះខាត។ ខ្ញុំមានមោទនភាពចំពោះសមិទ្ធផលនេះ ហើយខ្ញុំសូមអបអរសាទរដល់ ក្រុមការងារក្រុមហ៊ុន ខេម ជ័រសេសអេម នូវព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ក្រុមហ៊ុន ខេម ជ័រសេសអេម នៅតែបន្តជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត មានល្បឿនលឿនជាងគេនៅប្រទេសកម្ពុជា ដែលបម្រើអតិថិជនជាង ៤ លាននាក់ ជាមួយនឹងសេវាគ្របដណ្តប់ដែលទុកចិត្តបានទូទាំងប្រទេស និងជំនាញដែលមិនអាចប្រៀបធៀបបានអស់រយៈពេលជាង២០ឆ្នាំនៅលើ ទីផ្សារ។ ចំពោះផ្នែកហិរញ្ញវត្ថុត្រីមាសទី៤ ឆ្នាំ២០២៣ បានបង្ហាញពីដំណើរ ការរីកចម្រើនលើផ្នែក សំខាន់ៗដូចជា៖ ទ្រព្យសកម្មសរុបដែលមានកំណើន សរុប ៣% ឬ ៨១ ប៊ីលានរៀល លទ្ធផលចំណូលលម្អិតដែលមានកំណើន ២១៨% ឬ ១២៤.១ ប៊ីលានរៀល បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។

ក្នុងត្រីមាសទី៤ ក្រុមហ៊ុនបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់នូវប្រាក់ ចំណេញ និងផលចំណេញ៖ ប្រាក់ចំណេញក្រោយបង់ពន្ធ (PAT) កើនឡើង ២២០% ឬ ១២៥.៤ ប៊ីលានរៀល បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។

សមិទ្ធផលទាំងនេះ បង្ហាញពីភាពរឹងមាំ និងភាពម៉ឺងម៉ាត់របស់ ក្រុមហ៊ុន ខេម ជ័រសេសអេម ម.ក។ យើងខ្ញុំជឿជាក់ថា គោលដៅយុទ្ធសាស្ត្រ រួម ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការធ្វើនវានុវត្តន៍ និងផ្តល់គុណភាពសេវាកម្ម ល្អជូនអតិថិជននឹងបន្តជំរុញភាពជោគជ័យរបស់យើងខ្ញុំនាពេលអនាគត។

TABLE OF CONTENTS

ទិន្នន័យហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាល	iv

ផ្នែកទី១. ព័ត៌មានទូទៅពាក់ព័ន្ធនឹងក្រុមហ៊ុន

ក. អត្តសញ្ញាណរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក	1
ខ. លក្ខណៈនៃធុរកិច្ច	2
គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាស	3

ផ្នែកទី២. ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក	5
ខ. រចនាសម្ព័ន្ធចំណូល	6

ផ្នែកទី៣. របាយការណ៍ហិរញ្ញវត្ថុដែលត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ 7

ផ្នែកទី៤. ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	8
ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	10
គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	11
ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	11
ង. ផលប៉ះពាល់នៃអតិផរណា	11
ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	12

ហត្ថលេខាអភិបាលរបស់ក្រុមហ៊ុន 13

ផ្នែកទី ១៖ ព័ត៌មានទូទៅពាក់ព័ន្ធនឹង ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក

ក

អត្តសញ្ញាណរបស់ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ

ជាអក្សរឡាតាំង

អក្សរកូដ

ទីស្នាក់ការ

លេខទូរសព្ទ

លេខទូរសារ

គេហទំព័រ

អ៊ីម៉ែល

លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម

លេខអាជ្ញាបណ្ណ

សេចក្តីសម្រេចអនុញ្ញាត
និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន

ឈ្មោះបុគ្គលតំណាងក្រុមហ៊ុន

ខេម ជ័យសម័យ ម.ក

CAMGSM PLC.

KH9000220006

អគារលេខ ២៤៦ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(៨៥៥) ១២ ៨១២ ៨១២/៨១២

គ្មាន

www.cellcard.com.kh

investor_relations@cellcard.com.kh

០០០១៥២៧៤ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩៦
ដោយក្រសួងពាណិជ្ជកម្ម

គ្មាន

០៦១/២៣ SERC/SSR ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ដោយ
និយ័តកម្មលបត្រកម្ពុជា (ន.ម.ក.)

លោក Simon John Perkins

ខ លក្ខណៈនៃធុរកិច្ច

ក្រុមហ៊ុន ខេម ជ័យសម័យ (ក្រុមហ៊ុន) បានទទួល អាជ្ញាបណ្ណសម្រាប់ផ្តល់ និងប្រតិបត្តិសេវាទូរសព្ទចល័ត GSM Digital Cellular នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុន ទទួលបានការអនុញ្ញាតវិនិយោគតាមរយៈលិខិតលេខ ១០៦៦/៩៦ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៩៦ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/ក្រុមប្រឹក្សាវិនិយោគកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុន ខេម ជ័យសម័យ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងទទួលបាន លិខិតអនុញ្ញាតលេខ ២១៥៩ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ ១៩៩៦ និងលេខចុះបញ្ជីក្រសួងពាណិជ្ជកម្ម INV 231E/1996។

សកម្មភាពប្រតិបត្តិចម្បងរបស់ក្រុមហ៊ុន រួមមាន៖

- ក) ការដំឡើងនិងការគ្រប់គ្រងលើបរិក្ខារនិងម៉ាស៊ីនសំខាន់ៗទាំងអស់ដែលប្រើសម្រាប់ការតភ្ជាប់ជាមួយនឹងប្រតិបត្តិការបណ្តាញ ទូរសព្ទចល័ត GSM នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ក៏រួមបញ្ចូលរាល់ផលិតផលទាំងអស់ដែលត្រូវបន្ថែម
- ខ) បង្កប់ ឬជាផ្នែកនៃគ្រឿងបរិក្ខារទាំងនោះ។ និង ការធ្វើទីផ្សារ និងលក់ផលិតផល និង/ឬសេវាកម្មទូរគមនាគមន៍នានា។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណថ្មីចំនួនពីរដែលមានសុពលភាពរយៈពេល ៣០ ឆ្នាំ និងអាចបន្ត សុពលភាពសម្រាប់រយៈពេល ៥ ឆ្នាំបន្ថែមទៀត។ អាជ្ញាបណ្ណទីមួយគឺជា អាជ្ញាបណ្ណសម្រាប់សេវាប្រើប្រាស់បច្ចេកវិទ្យា GSM និង ការបែងចែកប្រេកង់ និងអាជ្ញាបណ្ណទី២ គឺជាអាជ្ញាបណ្ណបច្ចេកវិទ្យា 3G និងការបែងចែកប្រេកង់។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុនបុត្រសម្ព័ន្ធ មូប៊ីលីតេ ខេមភេនី លីមីតធីត ទទួលបានអាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា 4G បន្ថែមលើបច្ចេកវិទ្យា 2G និង 3G និងការបន្ថែមលើចំនួនប្រេកង់។ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុន បានទទួលអាជ្ញាបណ្ណសម្រាប់ការផ្តល់ និងប្រតិបត្តិការសេវាសម្លេងតាមអ៊ីនធឺណិត (VoIP) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន បានទទួលអាជ្ញាបណ្ណសម្រាប់ការផ្តល់ និងប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) នៅព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះទៅទៀត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ថេឡេម៉ូបាយ (ខេមបូឌា) ខបភីអេសិន (ធីស៊ីស៊ី) ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ខេម ជ័យសម័យ ទទួលបានអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការ និងសេវាកម្មអង់តែន នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនមានម្ចាស់ភាគហ៊ុនភាគច្រើនចំនួន (៩៨,៥%) ដែលគ្រប់គ្រងដោយក្រុមហ៊ុន Royal Millicom Co., Ltd (RMC) ដែល មានទីស្នាក់ការកណ្តាលនៅអគារលេខ ២៤៦ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។

ក

ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក

ព្រឹត្តិការណ៍ប្រចាំខែតុលា ឆ្នាំ២០២៣

Cellcard ឈ្នះរង្វាន់
FROST & SULLIVAN 2023



ប្រែប្រួលស៊ីនបុណ្យភ្ជុំបិណ្ឌ



ការបើកដំណើរការរ៉ូមីងក្នុងតំបន់



ព្រឹត្តិការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣

កម្មវិធីរង្វាន់សេរី+



ការផ្សព្វផ្សាយពិធីបុណ្យអុំទូក



ROADSHOW នៅកោះពេជ្រ



ការចុះបញ្ជីមូលបត្របំណុលនៅ
ផ្សារមូលបត្រកម្ពុជា



ការឧបត្ថម្ភឈ្នួលអូប៉េរ៉ា
MADAMA BUTTERFLY



ពិព័រណ៍ការងារ និងផលិតភាពជាតិ



គ

ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ពិព័រណ៍ភាគហ៊ុនដំបូងរបស់ខ្ញុំ



ព្រឹត្តិការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣

ប្រមូលសិទ្ធិបុណ្យណូអែល

ភ្ជាប់សេរី+ ឈ្នះដំណើរកម្សាន្ត

ដំណើរការ TVC សេរី+ និង រ៉ូមីង

បុណ្យសមុទ្រនៅកែប



ការលក់តម្លៃពិសេសកម្មវិធី

បុណ្យណូអែល និងចុងឆ្នាំ

សេរី+ ROADSHOW



ផ្នែកទី ២៖ ព័ត៌មានអំពីលទ្ធផល ប្រតិបត្តិការធុរកិច្ច

២

លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក្រុមហ៊ុន ខេម ជីអេសអេម បានបន្តពង្រឹងភាពលេចធ្លោរបស់ខ្លួននៅក្នុងវិស័យ ទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា រហូតទទួលបានកិត្តិនាមជា បណ្តាញ សេវាទូរស័ព្ទចល័តលឿនបំផុតក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ សារជាថ្មីម្តងទៀត។ ពានរង្វាន់នេះគឺទទួលបានពីក្រុមហ៊ុន Opensignal និងក្រុមហ៊ុន Ookla។

បើយោងតាមការវាយការណ៍របស់Ooklaអ្នកប្រើប្រាស់ប្រព័ន្ធសែលខាតបានទទួល នូវបទពិសោធន៍ការទាញយកដែលមានល្បឿនលឿនបំផុតក្នុងល្បឿន33.74Mbps ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ ២០២៣។ ភាពជោគជ័យនេះបានបង្ហាញភាពលេចធ្លោគួរ ឱ្យកត់សម្គាល់ហើយក៏ជាការបង្ហាញពីភាពប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនខេមជីអេសអេម ក្នុងការផ្តល់នូវសេវាល្បឿនលឿន និងការប្រតិបត្តិការល្អជូនអ្នកប្រើប្រាស់ទាំងអស់។

ក្រុមហ៊ុន Opensignal ដែលជាអាជ្ញាធរមានសមត្ថកិច្ចឈានមុខគេមួយទៀត បាន បញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន ខេម ជីអេសអេម ដោយប្រគល់ជូននូវ ពានរង្វាន់ Speedtest។ អ្នកប្រើប្រាស់ប្រព័ន្ធ សែលខាត ទទួលបានបទពិសោធន៍ ប្រើប្រាស់ការទាញយកក្នុងកម្រិតល្បឿនជាមធ្យម 22.3 Mbps ដែលជាល្បឿន លឿនបំផុតក្នុងប្រទេសកម្ពុជា។ សមិទ្ធផលនេះបង្ហាញពីការបន្តការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវបទពិសោធន៍ទូរស័ព្ទដែលមានល្បឿន និងគួរជឿជាក់ បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។



ក្រុមហ៊ុន ខេម ជីអេសអេម គឺជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តឈានមុខគេរបស់ កម្ពុជាបានប្រកាសពីព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយនឹងបច្ចេកវិទ្យា 50% sunset នៃបណ្តាញ 3G របស់ខ្លួននៅចុងឆ្នាំ ២០២៣។ ការបោះជំហាននេះ បានជួយបង្កើន ទំហំវិសាលគមន៍ ដែលធ្វើឱ្យក្រុមហ៊ុនអាចពង្រឹងបណ្តាញ 4G របស់ខ្លួនបន្ថែមផ្តល់ ល្បឿនកាន់តែលឿន និងផ្តល់នូវបទពិសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់ ខ្លួន។



ស្របតាមការចេញផ្សាយថ្មីរបស់វិទ្យុ បណ្តាញភ្ជាប់មីក្រូវ៉េវ (microwave link) មួយចំនួនក៏ត្រូវបានដំឡើងទៅចំណុះធំជាងមុន ឬផ្លាស់ប្តូរទៅ Fiber Solution នៅទីតាំងមានប្រជាជនច្រើនកុះករដើម្បីបំពេញតាមតម្រូវការអ្នកប្រើប្រាស់។ បើគិតសរុប ចំនួននៃការភ្ជាប់ខ្សែកាប្រៃអុបទិកបានកើនឡើងចំនួន ១៨% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ នៃឆ្នាំ ២០២៣ ។

លើសពីនេះ ក្រុមហ៊ុន ខេម ជ័យសម្រេច ក៏បានបញ្ចប់ពង្រីកបណ្តាញគ្របដណ្តប់ និងសមត្ថភាពរបស់ខ្លួនទៅកាន់ទីតាំងផ្សេងៗទូទាំងប្រទេស រួមទាំងទីតាំងសំខាន់ៗ មួយចំនួនដូចជា ហ៊ុន និងតំបន់អភិវឌ្ឍន៍ថ្មីផ្សេងទៀតដែលមានចំនួនប្រជាជនច្រើន។ ក្រុមហ៊ុន ខេម ជ័យសម្រេច បានចែកចាយ 85% នៃចំនួនគេហទំព័រសរុបរបស់ខ្លួនដែលបានគ្រោងទុកនៅឆ្នាំ ២០២៣។

ក្រុមហ៊ុន ខេម ជ័យសម្រេច ក៏បានបញ្ចប់នូវគម្រោងសន្សំសំចៃថាមពល និងគំនិតផ្តួចផ្តើមបែតងដោយដាក់ឱ្យដំណើរការមុខងារសន្សំសំចៃថាមពលពិសេសនៅក្នុងបណ្តាញ និងជំនួសការប្រើប្រាស់ប្រេងម៉ាស៊ូតជាមួយនឹងការភ្ជាប់ចរន្តជាមួយ EDC។ លទ្ធផលដែលសម្រេចបាននៅក្នុងត្រីមាសទី ៤ មានដូចជា៖

- មុខងារសន្សំថាមពលត្រូវបានដាក់ ឱ្យដំណើរ ដែលសន្សំថាមពលបានចន្លោះពី ៥% ទៅ ១០% ទៅតាមទីតាំងផ្សេងៗគ្នា។
- ពីត្រីមាសទី ១ ដល់ត្រីមាសទី ៤ ឆ្នាំ២០២៣ ក្រុមហ៊ុនបានបង្កើនការភ្ជាប់ចរន្តជាមួយ EDC ដើម្បីកាត់បន្ថយពី ៨៤,៧៤% មកត្រឹមកម្រិត ៩៤,៧០ នៃបណ្តាញទាំងមូល។
- ពីត្រីមាសទី ១ ដល់ត្រីមាសទី ៤ ឆ្នាំ២០២៣ ក្រុមហ៊ុនបានកាត់បន្ថយ DG ដើម្បីកាត់បន្ថយពី១៥,២៦% មកត្រឹមកម្រិត ៥,៣០ នៃបណ្តាញទាំងមូល។
- ពីត្រីមាសទី ១ ដល់ត្រីមាសទី ៤ ឆ្នាំ២០២៣ ក្រុមហ៊ុនបានដកចេញម៉ាស៊ីនត្រជាក់នៅតាមទីតាំងមួយចំនួន ដើម្បីកាត់បន្ថយពី៨,០៤% មកត្រឹមកម្រិត ២,៧៥ នៃបណ្តាញទាំងមូល។

២ រចនាសម្ព័ន្ធចំណូល

សូមពិនិត្យព័ត៌មានពាក់ព័ន្ធនឹងរចនាសម្ព័ន្ធនៃចំណូលក្រុមហ៊ុនដូចមានក្នុងតារាងខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត និងការបញ្ជាក់បន្ថែម សូមពិនិត្យផ្នែកទី៤ នៃរបាយការណ៍នេះ។

ល.រ	ប្រភពចំណូល (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២៣		ត្រីមាសទី៤ ឆ្នាំ២០២២	
		ចំនួនទឹកប្រាក់	ភាគរយ	ចំនួនទឹកប្រាក់	ភាគរយ
១	ការផ្តល់សេវា ទូរគមនាគមន៍	១៨១.៦៨៥	៩៧%	២០៤.៥៣៩	៩៧%
២	ចំណូលពីការភ្ជាប់សេវា និងចំណូលពីការជួលសេវា	៣.៧៥៣	២%	៣.០៨៥	២%
៣	ចំណូលផ្សេង	១,៤៥១	១%	២.៩១៣	១%
ចំណូលសរុប		១៨៦.៨៨៩	១០០%	២១០.៥៣៧	១០០%

ផ្នែកទី ៣៖ របាយការណ៍ហិរញ្ញវត្ថុ ដែលត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ

សូមពិនិត្យមើលឧបសម្ព័ន្ធដែលភ្ជាប់មកជាមួយ សម្រាប់របាយការណ៍ហិរញ្ញវត្ថុ
ដែលត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ។

ផ្នែកទី ៤៖ ការពិភាក្សា និងការវិភាគ របស់គណៈគ្រប់គ្រង

ការពិភាក្សានិងការវិភាគខាងក្រោមនេះផ្ដោតលើលទ្ធផលនៃប្រតិបត្តិការនិងហិរញ្ញវត្ថុដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានត្រួតពិនិត្យដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS”។ មានតែសមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាសំខាន់ៗដែលបានជះឥទ្ធិពលទៅលើប្រាក់ចំណេញរបស់ក្រុមហ៊ុនខេម ដ្ឋីអេសអេមតែប៉ុណ្ណោះដែលនឹងយកមកពិភាក្សា។

ក ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១-ការវិភាគចំណូល

ចំណូលចម្បងទាំងបីរបស់ក្រុមហ៊ុន ខេម ដ្ឋីអេសអេម គឺបានមកពីការផ្តល់សេវាទូរគមនាគមន៍ ការតភ្ជាប់ និងទិញសេវា និងចំណូលផ្សេងៗ។

I ចំណូលពីការផ្តល់សេវាទូរគមនាគមន៍ គឺបានពីកម្រៃប្រើប្រាស់សេវាទូរស័ព្ទ កម្រៃភ្ជាប់សេវាទំនាក់ទំនងកម្រៃភ្ជាប់សេវារ៉ូមមីង និងសេវាទូរគមនាគមន៍ផ្សេងៗដូចជា សេវាទិន្នន័យសេវាបញ្ជូនសារឆ្លើយនិងសេវាបន្ថែមផ្សេងៗ។

II ចំណូលពីការភ្ជាប់និងការទិញសេវាគឺមានកម្រៃទិញសេវានិងការលក់ស៊ីមកាត និងថិរលាប្រើប្រាស់ដែលបានផ្ទុកជាមុន។

III ចំណូលផ្សេងទៀត គឺចំណូលពីការជួលទីតាំងបង្គោលអង់តែន ការលក់លេខស៊ីមកាតពិសេសនិងសេវាកម្មផ្សេងទៀតដូចជា CellcardOneដែលរួមបញ្ចូលទាំងចំណូលផ្សេងទៀតដែលមិនកើតឡើង (non-recurring revenue)។

២-ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២៣		ត្រីមាសទី៤ ឆ្នាំ២០២២	
		ចំនួនទឹកប្រាក់	ភាគរយ	ចំនួនទឹកប្រាក់	ភាគរយ
១	ការផ្តល់សេវាទូរគមនាគមន៍	១៨១.៦៨៥	៩៧%	២០៤.៥៣៩	៩៧%
២	ចំណូលពីការភ្ជាប់សេវានិងចំណូលពីការដាវសេវា	៣.៧៥៣	២%	៣.០៨៥	២%
៣	ចំណូលផ្សេង	១.៤៥១	១%	២.៩១៣	១%
ចំណូលសរុប		១៨៦.៨៨៩	១០០%	២១០.៥៣៧	១០០%

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ចំណូលសរុបថយចុះចំនួន ២៣.៦៤៨ លានរៀល ឬ ១១% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ ដែលបណ្តាលមកពីការថយចុះនៃចំណូលពីការផ្តល់សេវាទូរគមនាគមន៍ចំនួន ២២.៨៥៤ លានរៀល ឬ ១១%។

៣-ការវិភាគគម្លាតចំណេញដុល

គម្លាតចំណេញដុលបន្តកើនឡើងរហូតដល់ ៧១% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹង ៥៤% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ដោយសារមានការបន្តការរៀបចំនូវចំណាយផ្ទាល់ឱ្យកាន់តែប្រសើរឡើង។

៤-ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២៣	ត្រីមាសទី៤ ឆ្នាំ២០២២	បម្រែបម្រួល	
			ចំនួនទឹកប្រាក់	ភាគរយ
ចំណូល	១៨៦.៨៨៩	២១០.៥៣៧	(២៣.៦៤៨)	(១១%)
ចំណាយប្រតិបត្តិការ				
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	(៧១.៩៩៩)	(២៦.៥៧១)	៤៥.៤២៨	១៧១%
ចំណាយភ្ជាប់បណ្តាញ	(៣.១៦០)	(៣.៦៦២)	(៥០២)	(១៤%)
ចំណាយបុគ្គលិក	(១៨.៦៨២)	(៦.៥៥៨)	១២.១២៤	១៨៥%
ចំណាយប្រតិបត្តិការផ្សេងៗ	(៧៨.៥៨៤)	(១៣៥.៥៥៦)	(៥៦.៩៧២)	(៤២%)
ចំណេញលើការកែប្រែបំណុលហិរញ្ញវត្ថុ	-	៤៩.៨៨៥	៤៩.៨៨៥	(១០០%)
ចំណេញ/(ខាត) សុទ្ធ	(១៧៩)	(១.៨៨៩)	១.៧១០	(៩១%)
ចំណេញប្រតិបត្តិការ	១៤.២៨៥	៨៦.១៨៦	(៧១.៩០១)	(៨៣%)
ចំណូលហិរញ្ញវត្ថុ	២២.៨៣៦	២១.៨០៩	១.០២៧	៥%
ចំណាយហិរញ្ញវត្ថុ	៣០.៥០៥	(៣៥.១០៣)	(៦៥.៦០៨)	(១៨៧%)
ចំណេញមុនបង់ពន្ធ	៦៧.៦២៦	៧២.៨៩២	(៥.២៦៦)	(៧%)

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ប្រាក់ចំណេញមុនបង់ពន្ធមានការថយចុះចំនួន ៥.២៦៦ លានរៀល ឬ ៧% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ ដោយសារការកើនឡើងចំណាយរំលស់លើទ្រព្យសកម្មអរូបី និងអរូបីព្រមទាំងចំណេញមួយដងលើការកែប្រែបំណុលហិរញ្ញវត្ថុផ្សេងៗក្នុងឆ្នាំ ២០២២។

៥-ការវិភាគចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២៣	ត្រីមាសទី៤ ឆ្នាំ២០២២	បម្រែបម្រួល	
			ចំនួនទឹកប្រាក់	ភាគរយ
ចំណេញមុនបង់ពន្ធ	៦៧.៦២៦	៧២.៨៩២	(៥.២៦៦)	(៧%)
ចំណាយពន្ធ	១១៤.៩៣៥	(១៥.៧៦៩)	(១៣០.៧០៤)	(៨២៩%)
ចំណេញក្រោយបង់ពន្ធ	១៨២.៥៦១	៥៧.១២៣	១២៥.៤៣៨	២២០%

ក្រុមហ៊ុន ខេម ជ័យសម្រេច មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ក្នុងអត្រា ១% នៃផលរបរស្របតាមច្បាប់ស្តីពីពន្ធដារ។ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ក្រុមហ៊ុន ខេម ជ័យសម្រេច បានប្រកាសប្រាក់ចំណេញក្នុងការិយបរិច្ឆេទចំនួន ១៨២.៥៦១ លានរៀល កើនឡើងចំនួន ១២៥.៤៣៨ លានរៀល ស្មើនឹង ២២០% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។ ការកើនឡើងនេះ គឺបណ្តាលមកពីការត្រលប់បង្គរបំណុលពន្ធ។

៦-ការវិភាគចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២៣	ត្រីមាសទី៤ ឆ្នាំ២០២២	បម្រែបម្រួល	
			ចំនួនទឹកប្រាក់	ភាគរយ
ចំណេញក្រោយបង់ពន្ធ	១៨២.៥៦១	៥៧.១២៣	១២៥.៤៣៨	២២០%
ចំណូលលម្អិតផ្សេងៗ៖				
ខ្ទង់ដែលមិនត្រូវបានកាត់ចេញឡើងវិញ				
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១.៥០៧)	(១៦៦)	(១.៣៤១)	៨០៨%
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	១៨១.០៥៤	៥៦.៩៥៧	១២៤.០៩៧	២១៨%

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ក្រុមហ៊ុន ខេម ជ័យសម័យ បានប្រកាសលទ្ធផលចំណូលលម្អិតសរុបចំនួន ១៨១.០៥៤ លានរៀល ដែលកើនឡើងចំនួន ១២៤.០៩៧ លានរៀល ស្មើនឹង ២១៨% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។ ការកើនឡើងនេះ គឺបណ្តាលមកពីការត្រលប់បង្កបំណុលពន្ធ។

៧-ការវិភាគលើកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានទទួលរងផលប៉ះពាល់ពីការរួមបញ្ចូលគ្នានៃច្បាប់ និងបទប្បញ្ញត្តិថ្មីរបស់ និយ័តករ និងកត្តាផ្សេងៗដូចជា ការប្រកួតប្រជែង កត្តាបរិស្ថាន សារពើពន្ធ និងកត្តាអង្គភាពនានា។ បើទោះបីជា ក្រុមហ៊ុនយើងខ្ញុំកំពុងតែងើបឡើងវិញក្រោយពីវិបត្តិវិភាគត្បាញនៃ ជំងឺកូវីដ-១៩ ក៏ដោយ ក្រុមហ៊ុន ខេម ជ័យសម័យ នៅមិនទាន់ឈានដល់ស្ថានភាពធុរកិច្ចអន្តរជាតិដូចដើមពេញលេញនៅឡើយ។ ចំណូលរបស់ក្រុមហ៊ុន ក៏ត្រូវបានប៉ះពាល់ដោយស្ថានភាពសេដ្ឋកិច្ចអន្តរជាតិច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងការផ្តល់សេវាផលិតផលផងដែរ។ ទោះយ៉ាងណាក៏ដោយ ដោយមានសេវាតភ្ជាប់ពេញលេញសម្រាប់ទាំងតម្រូវការផ្ទាល់ខ្លួន និងតម្រូវការសាជីវកម្ម ក្រុមហ៊ុនខេម ជ័យសម័យ នៅតែបន្តជំរុញកំណើនហិរញ្ញវត្ថុ តាមរយៈសេវាទូរស័ព្ទចល័តនិងសេវាជីវភាពឌីជីថលព្រមទាំងបន្តបង្កើនការគ្របដណ្តប់បណ្តាញនិងគុណភាពជាបន្តបន្ទាប់ដើម្បីបម្រើអតិថិជនឲ្យបានកាន់តែប្រសើរ។

២ កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១-ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

- ជាមួយនឹងសេវាកម្មនិងយុទ្ធនាការថ្មីៗជាច្រើនដែលបានចាប់ផ្តើមនៅក្នុងត្រីមាសទី៤ប្រាក់ចំណូលនិងចំនួនអតិថិជនមានកម្រិតនិងស្ថិរភាពនៅក្នុងត្រីមាសទី៤។
- ស្របតាមនិន្នាការរបស់ពិភពលោក និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលស្តីពីការជំរុញវឌ្ឍនភាពផ្នែកបច្ចេកវិទ្យា និងផ្នែកឌីជីថល ក្រុមហ៊ុនកំពុងកត់សម្គាល់បណ្តាញអ្នកចែកចាយហើយធ្វើការផ្លាស់ប្តូរបន្តិចម្តងៗឆ្ពោះទៅរកការបញ្ចូលទឹកប្រាក់តាមអេឡិចត្រូនិកនិងកាត់បន្ថយការរក្សាទុកភាគហ៊ុន។
- ក្នុងត្រីមាសទី ៤ នេះ ក្រុមហ៊ុន ខេម ជ័យសម័យ ក៏បានបន្តការកំណត់តំបន់ Sunseeting 3G ដើម្បីបង្កើនបរិមាណទិន្នន័យរហូតទៅដល់ 4G។ ជាលទ្ធផល អតិថិជនក្នុងតំបន់មួយចំនួននឹងត្រូវប្រើប្រាស់ត្រឹមសេវា ឬគ្មានសេវាកម្ម (សម្រាប់ទូរស័ព្ទមានត្រឹមតែសេវា 3G ប៉ុណ្ណោះ) លុះត្រាតែទូរស័ព្ទប្តូរពីស៊ីម 2G/3G ទៅជា 4G។ យុទ្ធនាការប្តូរស៊ីម 2G/3G ទូទាំងប្រទេសក៏នៅតែបន្តអនុវត្តដើម្បីគាំទ្រការផ្លាស់ប្តូរស៊ីមនាពេលចាំបាច់។
- កម្មវិធីរ៉ូមីងអន្តរជាតិ ក៏បានដាក់បង្ហាញនាការពិធីបុណ្យអុំទូក និង សម្រាប់អ្នកមានដំណើរកំសាន្តនាពេលចុងឆ្នាំ។
- យុទ្ធនាការ សែលកាត រង្វាន់សេរី+ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយអតិថិជនស្មោះត្រង់របស់សែលកាត ហើយយើងនឹងបន្តបង្ហាញពីការកោតសរសើររបស់យើងចំពោះការគាំទ្ររយៈពេលវែងរបស់អតិថិជន។

២-ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ក្រុមហ៊ុនមិនមានវត្ថុធាតុដើមលើផលិតផល ឬសេវាកម្មនោះទេ។

៣-ការវិភាគលើពន្ធ

ក្រុមហ៊ុន ខេម ជ័យសេដ្ឋកិច្ច មានកាតព្វកិច្ចក្នុងការបង់ពន្ធជូនរាជរដ្ឋាភិបាលស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ខេម ជ័យសេដ្ឋកិច្ច ជាប់ជាអ្នកបង់ពន្ធដំ និងតម្រូវឱ្យបង់ពន្ធស្របតាមប្រព័ន្ធរបបពិតដូចដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ចំណាយពន្ធរួមមាន ពន្ធដែលបានបង់ក្នុងអំឡុងឆ្នាំសារពើពន្ធ និងពន្ធពន្យារពេល។ ការចំណាយលើពន្ធប្រាក់ចំណូលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ/(ខាត)។

៤-ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

ក្រុមហ៊ុនមិនមានធាតុដែលខុសពីធម្មតា និងប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុនោះទេ។

គ ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលចម្បងរបស់ក្រុមហ៊ុន ខេម ជ័យសេដ្ឋកិច្ច គឺចំណូលពីការផ្តល់សេវាទូរគមនាគមន៍ចំនួន ៩៧ % នៅត្រីមាសទី៤ ឆ្នាំ២០២៣ និង៩៧ % នៅត្រីមាសទី៤ ឆ្នាំ២០២២។

ចំណូលរបស់ក្រុមហ៊ុនបានថយចុះ ១១% ក្នុងត្រីមាសទី៤ ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ ដោយសារហាមឃាត់ សេវាខ្លីសិន និងការព្យួរកម្មវិធី 10KRaffle ដែលជាសេវាកម្មពេញនិយមជាមួយអតិថិជន។ បន្ថែមលើសពីនេះទៅទៀតការផ្លាស់ប្តូរសុពលភាពស៊ីមកាត ដែលត្រូវបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៣ បានបង្កអោយមានផលប៉ះពាល់អវិជ្ជមានលើចំណូល ដោយមិនរាប់បញ្ចូលលើផលប៉ះពាល់នៃការផ្លាស់ប្តូរអត្រាគម្រោងរបស់អតិថិជន ទៅប្រើប្រាស់អត្រាគម្រោងថ្មីដែលកំណត់ដោយនិយ័តករទូរគមនាគមន៍ ដោយហេតុថាអត្រាគម្រោងចាស់ត្រូវបានបញ្ចប់។

ឃ ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ចំណូលពីការលក់ និងការទិញរបស់ក្រុមហ៊ុន ខេម ជ័យសេដ្ឋកិច្ច គឺភាគច្រើនត្រូវបានប្រើប្រាស់ជាលុយដុល្លារអាមេរិក (USD)។ ហេតុដូច្នេះក្រុមហ៊ុន ខេម ជ័យសេដ្ឋកិច្ច មិនមានផលប៉ះពាល់ខ្លាំងពីការប្រែប្រួលនៃអត្រាប្តូរប្រាក់បរទេសនៅត្រីមាសទី៤ ឆ្នាំ២០២៣ នេះទេ។

កម្ចីរបស់ក្រុមហ៊ុន ខេម ជ័យសេដ្ឋកិច្ច ក៏ប្រកាន់យករបបអត្រាការប្រាក់អណ្តែត ដូច្នេះក្រុមហ៊ុន ខេម ជ័យសេដ្ឋកិច្ច នឹងបង់ការប្រាក់បន្ថែមជាមួយនឹងការកើនឡើងនៃអត្រាទីផ្សារ។

ង ផលប៉ះពាល់នៃអតិផរណា

អតិផរណា គឺជាអត្រានៃការកើនឡើងថ្លៃនៅក្នុងអំឡុងពេលជាក់លាក់មួយ។ ជាទូទៅ អតិផរណា គឺជាវិធានការទូលំទូលាយដូចជាការកើនឡើងនៃថ្លៃ ឬការកើនឡើងនៃថ្លៃរស់នៅប្រចាំថ្ងៃ។ ជំងឺរីករាតត្បាត កូវីដ-១៩ ផ្តល់ផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចទូទាំងពិភពលោក រួមទាំងអតិផរណាផងដែរ។ សម្រាប់កម្ពុជានៅក្នុងឆ្នាំ២០២២ អតិផរណាបានកើនឡើងដល់ ៦% ដែលជះឥទ្ធិពលដល់ការចំណាយលើឧបករណ៍ប្រើប្រាស់របស់ក្រុមហ៊ុនផងដែរដោយសារតម្លៃប្រេងឥន្ធនៈក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ។

យ៉ាងណាក៏ដោយ យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក អតិផរណារបស់កម្ពុជា នឹងធ្លាក់ចុះ ដល់ ៤,២% នៅក្នុងឆ្នាំ២០២៣ និង ៣,៨% នៅក្នុងឆ្នាំ២០២៤ ដែលនឹងមានផលប៉ះពាល់វិជ្ជមានទៅ លើកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាក្រុមហ៊ុន ខេម ជ័យសេដ្ឋកិច្ច ម.ក ផងដែរ។

ទិសដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដឹកនាំដោយផែនការសេដ្ឋកិច្ចជាតិ និងគោលដៅសេដ្ឋកិច្ចសង្គម ជាមួយនឹងគោលបំណងដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុង ឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុង ឆ្នាំ២០៥០។ ទោះបីជាមានផលប៉ះពាល់នៃជំងឺកូវីដ ១៩ ក៏ដោយមានគោលនយោបាយជាច្រើនត្រូវបានដាក់ចេញដើម្បីធានាឱ្យ មានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពប្រហែល៧% ជារៀងរាល់ឆ្នាំដើម្បីពង្រីកមូលដ្ឋានកំណើននិងលើកកម្ពស់ការប្រកួតប្រជែង ខណៈដែលការរក្សាបាននូវស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ចនិងផ្សព្វផ្សាយគោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុ(ទិសដៅគោលនយោបាយ និងទិន្នផលលើការអនុវត្តសារពើពន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២០២២)។

ដោយមានផលប៉ះពាល់នៃជំងឺកូវីដ ១៩ សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប៉ាន់ស្មាននឹងមានកំណើនចំនួន ៣% ក្នុង ឆ្នាំ២០២១ ធៀបនឹង ៣.១% ក្នុងឆ្នាំ២០២០។ កំណើនវិជ្ជមាននេះ ត្រូវបានរំពឹងទុកថានឹងជំរុញដោយ៖ (១) ការផ្តល់វ៉ាក់សាំងទៅដល់ប្រជាជន (២) ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមនាចុងឆ្នាំ២០២១ និង (៣) ការលើសពីការរំពឹងទុកលើតម្រូវការជាពិសេសពីទីផ្សារសហរដ្ឋអាមេរិក និងចិន។

នារយៈពេលមធ្យម និងវែងពេលខាងមុខ សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានកំណើនជាមធ្យមប្រចាំឆ្នាំចំនួន ៧% ស្រដៀងគ្នានឹងអត្រាកំណើនមុនមានការរីករាលដាលនៃជំងឺកូវីដ ១៩។ ការត្រឡប់មកវិញនៃកំណើននេះដោយមានការងើបឡើងវិញនៃតម្រូវការ និងការវិនិយោគខាងក្រៅ ខណៈដែលការរីករាលដាលនៃជំងឺ កូវីដ ១៩ ស្ថិតក្រោមការគ្រប់គ្រងពេញលេញ។ ចំណែកគោលនយោបាយសារពើពន្ធ សំដៅដល់ការចំណាយរបស់រាជរដ្ឋាភិបាល និងចំណូលពីពន្ធដារដើម្បីគ្រប់គ្រងសេដ្ឋកិច្ច។ ធម្មតា រាជរដ្ឋាភិបាលប្រើប្រាស់គោលនយោបាយសារពើពន្ធដើម្បីលើកកម្ពស់ឱ្យមានកំណើន រឹងមាំ និងស្ថិរភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គោលនយោបាយសារពើពន្ធជាឧបករណ៍ ដ៏សំខាន់សម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងផ្តល់ឱ្យមានតម្រូវការរយៈពេលខ្លីក្នុងបរិបទសេដ្ឋកិច្ចដុល្លារូបនីយកម្ម។

លើសពីនេះគោលនយោបាយរូបិយវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ និងអនុវត្តដោយធនាគារជាតិនៃ កម្ពុជា ដែលជាអាជ្ញាធររូបិយវត្ថុរបស់ប្រទេស។ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺដើម្បីរក្សាថ្លៃឱ្យបាននូវស្ថិរភាព និងអភិវឌ្ឍន៍ និងរក្សាវិស័យហិរញ្ញវត្ថុឱ្យមានស្ថិរភាពដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពតាមរយៈប្រមូលធនធានប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍវិស័យឯកជន ការបង្កើតការងារ និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ធនាគារជាតិនៃកម្ពុជា បានអនុវត្តមន្ទីរយ៉ាងសកម្មក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់និងរក្សាបម្រុងអន្តរជាតិឱ្យមានភាពគ្រប់គ្រាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ អត្រាប្តូរប្រាក់ មានស្ថិរភាពដោយជាមធ្យម ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៩៩ រៀល ខណៈដែលបម្រុងអន្តរជាតិត្រូវបានរក្សាយ៉ាងហោចណាស់អាចទប់ទល់ក្នុងរយៈពេល ៨,៣ ខែ នៃការនាំចូល (ដែលខ្ពស់ជាងរយៈពេលអប្បបរមានៅចំនួន ៣ ខែ) (ការត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ដោយធនាគារជាតិនៃកម្ពុជា NBC)។

រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

បានអាន និងឯកភាព
ហត្ថលេខា



អ្នកឧញ៉ា គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

(អតីត ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី)

**ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

មាតិកា

ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក

(អតីត ក្រុមហ៊ុន ខេម ជ័យអេសអេម អែលធីឌី)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល.....	1
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល	2
របាយការណ៍ចំណេញ-ខាត និងលិខិតផលលម្អិតផ្សេងៗសង្ខេបរួមចន្លោះពេល	3
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបរួមចន្លោះពេល	4
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបរួមចន្លោះពេល	5-6
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល	7-24
របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល	25-26

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាងនាមឲ្យក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេលរបស់ ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ហៅកាត់ជាទូទៅថា “សម្ព័ន្ធ”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងរបាយការណ៍ ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបរួមចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធនសង្ខេបរួមចន្លោះពេល និង របាយការណ៍លំហូរសាច់ប្រាក់សង្ខេបរួមចន្លោះពេលសម្រាប់ត្រីមាស និងរយៈពេល១២ខែ ដែលបានបញ្ចប់ និងកំណត់ សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល (ត្រូវបានគេស្គាល់ជាទូទៅថា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល”) ត្រូវ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។

ចុះហត្ថលេខាតំណាងឲ្យក្រុមប្រឹក្សាភិបាល



លោក Simon Perkins
នាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៖ 14 FEB 2024

ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក
(អតីត ក្រុមហ៊ុន ខេម ជ័យសម័យ អែលធីឌី)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំ២០២៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
		(មិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៦	៨៦.៩៨៦.០៣៥	៣៥៥.៣៣៨	៩១.២៩៦.៥៨៧	៣៧៥.៨៦៨
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់		១១០.៩៧២.២០៩	៤៥១.៦៨៧	១១៥.៨៥៥.៤២៣	៤៧៦.៩៧៧
ទ្រព្យសកម្មអរូបី		១.៨៥៥.៣៥៥	៧.៥៩១	២.២៣២.១៣៨	៩.១៩០
បុរេប្រទានឱ្យអ្នកផ្គត់ផ្គង់ សម្រាប់ការទិញទ្រព្យសកម្ម		៦.៦២៥.៤១៦	២៧.០៦៥	១០.២៦២.៩៧៥	៤២.២៥៥
ប្រាក់កក់ដែលអាចបង្វិលមកវិញបាន		៥១៦.២០០	២.១០៩	៥០០.០០០	២.០៦១
គណនីផ្តល់ឱ្យភាគីពាក់ព័ន្ធ		៣៨៦.១៩៩.៥១៣	១.៥៧៧.៦២៥	៣៧៣.៥៨៤.០១៨	១.៥៣៨.០៤៥
		៥៩២.៧៥៧.៧២៨	២.៤២១.៤១៥	៥៩៣.៧៣១.១៤១	២.៤៤៤.៣៩៦
ទ្រព្យសកម្មរយៈពេលខ្លី					
ចំណាយបង់មុន និងប្រាក់កក់		៣.៥២៦.១០៩	១៤.៤០៤	១.៥០៧.៦២៧	៦.២០៧
សន្និធិ		៧៧១.០៦៧	៣.១៥០	៩០២.៨៨៧	៣.៧១៧
ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ		២៨.៣៧៧	១១៥	១០៦.៣៣៨	៤៣៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		៣.៥៤២.៣៨១	១៤.៤៧១	៣.៣០១.៥៣៧	១៣.៥៩៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		២៦.៣០១.៣៧១	១០៧.៤៤១	២.៨៦៣.១៨៧	១១.៧៨៨
		៣៤.១៦៩.៣០៥	១៣៩.៥៨១	៨.៦៨១.៥៧៦	៣៥.៧៤៣
ទ្រព្យសកម្មសរុប		៦២៦.៩២៧.០៣៣	២.៥៦០.៩៩៦	៦០២.៤១២.៧១៧	២.៤៨០.១៣៩
មូលធន					
មូលធនរបស់ភាគទុនិក					
ដើមទុន	៧	១៤៦.៩៥៨.៣៤០	៦០០.២៧២	៥.០០០.០០០	២០.៥៨៥
បុព្វលាភភាគហ៊ុន	៧	២.៥៥៣.៩០៧	១០.៤៣៣	-	-
ចំណេញរក្សាទុក		១១៨.១១៧.៨២៥	៤៧៧.៩២៦	១៨១.៦២៨.១១៦	៧៣៨.៥២៨
ទុនបម្រុងផ្សេងៗ		-	៤.៥៨៥	-	៩.២៣៥
មូលធនសរុប		២៦៧.៦២៩.០៧២	១.០៩៣.២១៦	១៨៦.៦២៨.១១៦	៧៦៨.៣៤៨
បំណុល					
បំណុលរយៈពេលវែង					
បំណុលកតិកសន្យា		៣០.៦០៧.៤៨៨	១២៥.០៣២	៣៥.១៧០.៩៤៥	១៤៤.៧៩៩
ប្រាក់កម្ចី	៨	១៣២.៧៩៧.៦៩២	៥៤២.៤៧៩	១៤២.៨៧១.៣៨៩	៥៨៨.២០២
មូលបត្របំណុល	៩	១៩.៥១៩.៥៤៦	៧៩.៧៣៧	-	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	១០	១.២១៤.៦៥១	៤.៩៦២	៨.៥៤៩.៦៨៧	៣៥.១៩៩
ពន្ធពន្យារលើប្រាក់ចំណូលជាបំណុល		១២.០៨៦.២៥៦	៤៩.៣៧២	១១.៧៩១.៣០៥	៤៨.៥៤៥
កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ		៦៣៥.៨១៨	២.៥៩៧	១.១១៥.៩៦០	៤.៥៩៤
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		៣.៨៥២.០២៤	១៥.៧៣៦	៣.២០៤.១១១	១៣.១៩១
		២០០.៧១៣.៨៧៤	៨១៩.៩១៥	២០២.៧០៣.៣៩៧	៨៣៨.៥៣០
បំណុលរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		៥០.៩៨៥.១៧៩	២០៨.២៧៤	៧៦.៥៥០.៥៥២	៣១៥.១៥៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	១០	៩.៤១៣.៧៥៩	៣៨.៤៥៥	៩.២៦៤.៥៦៥	៣៨.១៤២
បំណុលក្នុងកិច្ចសន្យា		២២.៩៦៨.០៥៦	៩៣.៨០៨	២៣.៨៩៧.៦៨២	៩៨.៣៩៣
ទឹកប្រាក់ត្រូវបង់សម្រាប់ការទិញទ្រព្យសកម្ម		៤៥៨.៦៨៧	២.០៣៧	៧៥១.១៥៧	៣.០៩៣
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ		៨.៧៤៦.០១០	៣៥.៧២៧	៤១.២៥២.៤៤២	១៦៩.៨៣៦
ប្រាក់កម្ចី	៨	១២.៥២៥.៤៩៩	៥១.១៦៧	១៥.៤៨៤.៧០៩	៦៣.៧៩១
មូលបត្របំណុល	៩	១៨៧.១៤៩	៦០០	-	-
បំណុលកតិកសន្យា		៨.០៧៩.៤៨៣	៣៣.០០៥	៦.៦០៣.៦៥៧	២៧.១៨៧
កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ		៤៧.២៨៥	១៩៣	៥៣.០៩៦	២១៨
ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ		៦.៣៥២.០៤១	២៥.៩៨៨	៤.២៥៨.៥៥៥	១៧.៥៣២
បំណុលបង្គរ	១១	៣៨.៨៣៧.៣៣៨	១៥៨.៦៥១	៣៤.៩៦៤.៧៨៩	១៤៣.៩៥០
		១៥៨.៨៩៦.៤៨៦	៦៤៧.៨៦៥	២១៣.០៨១.២០៤	៨៧៧.២៦១
បំណុលសរុប		៣៥៩.៣០៩.៩៦១	១.៤៦៧.៧៨០	៤១៥.៧៨៤.៦០១	១.៧១១.៧៩១
មូលធន និងបំណុលសរុប		៦២៦.៩២៧.០៣៣	២.៥៦០.៩៩៦	៦០២.៤១២.៧១៧	២.៤៨០.១៣៩

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំ២០២៣នេះ។

ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក
(អតីត ក្រុមហ៊ុន ខេម ជ័យអេសអេម អែលធីឌី)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបរួមចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

កំណត់សម្គាល់	(មិនបានធ្វើសវនកម្ម)				(មិនបានធ្វើសវនកម្ម)				(បានធ្វើសវនកម្ម)			
	រយៈពេល១២ខែបញ្ចប់				រយៈពេល១២ខែបញ្ចប់				រយៈពេល១២ខែបញ្ចប់			
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២		៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២		៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
	បានត្រួតពិនិត្យ	បានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	បានត្រួតពិនិត្យ	បានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	បានត្រួតពិនិត្យ	បានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
ចំណូល												
ចំណាយប្រតិបត្តិការ	៤៨.៣៧២.៥២៨	១៨៦.៨៨៩	៥០.៩៨៩.៨៣១	២១០.៥៣៧	១៨១.៨៨៦.៨៧៨	៧៤៧.៤៣១	១៩១.២៤២.៩៣១	៧៨១.៦១០	១៩១.២៤២.៩៣១	៧៨១.៦១០	១៩១.២៤២.៩៣១	៧៨១.៦១០
វិលសំរួលសម្បត្តិ រោងចក្រ និងបរិក្ខារ និងវិលសំរួលសម្បត្តិអគ្គិសនី	(១៧.៤៧៩.៨០១)	(៧១.៩៩៩)	(៦.៤៣៥.២២៦)	(២៦.៥៧១)	(៣៦.១៩៦.៨០៦)	(១៤៨.៧៦៩)	(៣០.៦៧៨.៦៨៣)	(១២៤.៣៨៤)	(៣៦.១៩៦.៨០៦)	(១៤៨.៧៦៩)	(៣០.៦៧៨.៦៨៣)	(១២៤.៣៨៤)
ចំណាយប្រតិបត្តិការស្នាក់នៅ	(៧៦៧.១៩១)	(៣.១៦០)	(៨៨៦.៩៥២)	(៣.៦៦២)	(១២.៩៧៧.៧១៧)	(៥២.២៣៨)	(៣.៩៩៩.៣១៩)	(១៦.៣៨៤)	(១២.៩៧៧.៧១៧)	(៥២.២៣៨)	(៣.៩៩៩.៣១៩)	(១៦.៣៨៤)
ចំណាយប្រតិបត្តិការផ្សេងៗ	(៤.៥៣៥.៤៤៤)	(១៨.៦៨២)	(១.៥៨៨.២៥១)	(៦.៥៥៨)	(១៤.៨៧៥.៤៨៨)	(៥៩.៤៩៦)	(៤.៦២៤.៣៧២)	(១៩.៣៣៩)	(១៤.៨៧៥.៤៨៨)	(៥៩.៤៩៦)	(៤.៦២៤.៣៧២)	(១៩.៣៣៩)
ចំណាយប្រតិបត្តិការផ្សេងៗ	(១៩.០៧៨.៥០៣)	(៧៨.៥៨៤)	(៣២.៨៣០.២០៩)	(១៣៥.៥៥៦)	(៧៩.៨៧៧.២០៤)	(៣២៤.២៧៩)	(១០៥.៣៣៩.៤៦១)	(៤៣០.៥២២)	(៧៩.៨៧៧.២០៤)	(៣២៤.២៧៩)	(១០៥.៣៣៩.៤៦១)	(៤៣០.៥២២)
ចំណេញលើការកែប្រែបំណុលហិរញ្ញវត្ថុ	-	-	១២.០៨១.៥៥៥	៤៩.៨៨៥	-	-	១២.០៨១.៥៥៥	៤៩.៨៨៥	-	-	១២.០៨១.៥៥៥	៤៩.៨៨៥
(ខាត)ចំណេញផ្សេងៗ-សុទ្ធ	(៤៣.៥៦២)	(១៧៩)	(៤៨៧.៦០១)	(១.៨៨៦)	៩៣.៦០៧	៣៨៤	(១២.៥៦១)	(៥០.៥០៤)	៩៣.៦០៧	៣៨៤	(១២.៥៦១)	(៥០.៥០៤)
ចំណេញប្រតិបត្តិការ	៣.៤៦៨.០១៧	១៤.០៨៥	២០.៨៧៧.១៤៧	៨៦.១៤៦	៤៨.៨៦៦.៨៧០	១៩៩.០៣៤	៥៣.៣០៦.៧៧៣	២១៧.៨៦៥	៤៨.៨៦៦.៨៧០	១៩៩.០៣៤	៥៣.៣០៦.៧៧៣	២១៧.៨៦៥
ចំណូលហិរញ្ញវត្ថុ	៥.៥៤៣.៩៨០	២២.៨៣៦	៥.២៨១.៩៥៤	២១.៨០៩	២២.០១១.១១២	៩០.៤៦៦	២០.៧១២.១៦០	៨៤.៦៥១	២២.០១១.១១២	៩០.៤៦៦	២០.៧១២.១៦០	៨៤.៦៥១
ចំណាយហិរញ្ញវត្ថុ	៧.៤០៦.០៣៣	៣០.៥០៥	(៨.៥០១.៥៧៣)	(៣៥.១០៣)	(១១.៥០៧.១១៩)	(៤៧.២៩៤)	(២២.២៩២.៧១២)	(៩១.១១០)	(១១.៥០៧.១១៩)	(៤៧.២៩៤)	(២២.២៩២.៧១២)	(៩១.១១០)
ចំណេញមុនពន្ធលើប្រាក់ចំណូល	១៦.៤០៥.៩៦៤	៦៦.៤១៦	១៧.៦៥៧.៥២៨	៧២.៨៥២	៥៩.៣៧០.៨៦៣	២៤២.២០៦	៥១.៧២៦.២១១	២១៧.៤០៦	៥៩.៣៧០.៨៦៣	២៤២.២០៦	៥១.៧២៦.២១១	២១៧.៤០៦
ឥណទាន(ចំណាយពន្ធលើប្រាក់ចំណូល)	២៧.៩០៣.៦៧០	១១៤.៩៣៤	(៣.៨១៩.១៣២)	(១៥.៧៦៩)	១៨.៨០៩.២៤៦	៧៧.៣០៦	(១១.១៥៥.០២៧)	(៤៥.៥៩១)	១៨.៨០៩.២៤៦	៧៧.៣០៦	(១១.១៥៥.០២៧)	(៤៥.៥៩១)
ចំណេញក្នុងកាលបរិច្ឆេទ	៤៤.៣០៩.៦៣៤	១៨១.៣៥០	១៣.៨៣៨.៣៩៦	៥៧.០៨៣	៧៨.១៨០.១០៩	៣១៩.៥១២	៤០.៥៧១.១៨៤	១៧១.៨១៥	៧៨.១៨០.១០៩	៣១៩.៥១២	៤០.៥៧១.១៨៤	១៧១.៨១៥
ចំណូលប្រតិបត្តិការផ្សេងៗ												
ខ្ទង់ដែលមិនត្រូវបានកាត់ចេញពីចំណេញ-ខាត	-	(១.៥០៧)	-	(១៦៦)	-	(៤.៦៥០)	-	៧.២៨២	-	(៤.៦៥០)	-	៧.២៨២
ចំណូលប្រតិបត្តិការផ្សេងៗក្នុងកាលបរិច្ឆេទ	-	(១.៥០៧)	-	(១៦៦)	-	(៤.៦៥០)	-	៧.២៨២	-	(៤.៦៥០)	-	៧.២៨២
ចំណូលប្រតិបត្តិការសរុបក្នុងកាលបរិច្ឆេទ	៤៤.៣០៩.៦៣៤	១៨១.៣៥០	១៣.៨៣៨.៣៩៦	៥៧.០៨៣	៧៨.១៨០.១០៩	៣១៩.៥១២	៤០.៥៧១.១៨៤	១៧១.៨១៥	៧៨.១៨០.១០៩	៣១៩.៥១២	៤០.៥៧១.១៨៤	១៧១.៨១៥
ចំណេញក្នុងកាលបរិច្ឆេទរបស់ក្រុមហ៊ុន	៤៤.៣០៩.៦៣៤	១៨១.៣៥០	១៣.៨៣៨.៣៩៦	៥៧.០៨៣	៧៨.១៨០.១០៩	៣១៩.៥១២	៤០.៥៧១.១៨៤	១៧១.៨១៥	៧៨.១៨០.១០៩	៣១៩.៥១២	៤០.៥៧១.១៨៤	១៧១.៨១៥
ចំណូលប្រតិបត្តិការសរុបក្នុងកាលបរិច្ឆេទរបស់ក្រុមហ៊ុន	៤៤.៣០៩.៦៣៤	១៨១.៣៥០	១៣.៨៣៨.៣៩៦	៥៧.០៨៣	៧៨.១៨០.១០៩	៣១៩.៥១២	៤០.៥៧១.១៨៤	១៧១.៨១៥	៧៨.១៨០.១០៩	៣១៩.៥១២	៤០.៥៧១.១៨៤	១៧១.៨១៥
ចំណេញក្នុងមួយភាគហ៊ុននៃចំណេញសម្រាប់ភាគហ៊ុនធម្មតារបស់ក្រុមហ៊ុន ក្នុងកាលបរិច្ឆេទ មានដូចខាងក្រោម៖												
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋានថយចុះ (ដុល្លារអាមេរិក/រៀល)	១៥	០,០២	៩២	២,៧៦៧	១១.៣៩១.៤០០	០,០៤	១៦១	៨.១១៤	១៥	០,០២	១៦១	៨.១១៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេលនេះ។

ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក
(អតីត ក្រុមហ៊ុន ខេម ជ័យអេសអេម អែលធីឌី)

របាយការណ៍ប្រែប្រួលមូលធនសង្ខេបរួមបញ្ចូលព័ត៌មាន
សម្រាប់រយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ជាប់សំភាគទុនិកម្ចាស់ភាគហ៊ុន									
	ដើមទុន		បុព្វលាភភាគហ៊ុន		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សម្រាប់ដំណាច់ការិយាល័យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២										
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ (បានធ្វើសវនកម្មរួច)	៥.០០០.០០០	២០.៣៧០	-	-	១៤១.០៥៦.៩២២	៥៧២.៧១៣	-	១.៩៥៣	១៤៦.០៥៦.៩២២	៥៩៥.០៣៦
ចំណូលលម្អិត										
ចំណេញក្នុងការិយាល័យថ្ងៃទី៣១	-	-	-	-	៤០.៥៧១.១៩៤	១៦៥.៨១៥	-	-	៤០.៥៧១.១៩៤	១៦៥.៨១៥
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	៧.២៨២	-	៧.២៨២
ចំណូលលម្អិតសរុបក្នុងការិយាល័យថ្ងៃទី៣១	-	-	-	-	៤០.៥៧១.១៩៤	១៦៥.៨១៥	-	៧.២៨២	៤០.៥៧១.១៩៤	១៧៣.០៩៧
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន										
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២១៥	-	-	-	-	-	-	-	២១៥
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនសរុប	-	២១៥	-	-	-	-	-	-	-	២១៥
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ / ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ (បានធ្វើសវនកម្មរួច)	៥.០០០.០០០	២០.៥៨៥	-	-	១៨១.៦២៨.១១៦	៧៣៨.៥២៨	-	៩.២៣៥	១៨៦.៦២៨.១១៦	៧៦៨.៣៤៨
ចំណូលលម្អិត										
ចំណេញក្នុងការិយាល័យថ្ងៃទី៣១	-	-	-	-	៧៧.៧៣៩.៧០៩	៣១៩.៥១២	-	-	៧៧.៧៣៩.៧០៩	៣១៩.៥១២
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(៤.៦៥០)	-	(៤.៦៥០)
ចំណូលលម្អិតសរុបក្នុងការិយាល័យថ្ងៃទី៣១	-	-	-	-	៧៧.៧៣៩.៧០៩	៣១៩.៥១២	-	(៤.៦៥០)	៧៧.៧៣៩.៧០៩	៣១៤.៨៦២
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន										
ទឹកប្រាក់បានពីការបោះផ្សាយភាគហ៊ុន (កំណត់សម្គាល់៣ និង៧)	៦៩៥.៣៤០	២.៨៥៦	២.៥៥៣.៩០៧	១០.៤៨៩	-	-	-	-	៣.២៤៩.២៤៧	១៣.៣៨៥
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់៣ និង៧)	១៤១.២៥០.០០០	៥៨០.១១៤	-	-	(១៤១.២៥០.០០០)	(៥៨០.១១៤)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.២៨៣)	-	(៥៦)	-	-	-	-	-	(៣.៣៣៩)
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនសរុប	១៤១.៩៤៥.៣៨០	៥៧៦.៦៨៧	២.៥៥៣.៩០៧	១០.៤៣៣	(១៤១.២៥០.០០០)	(៥៨០.១១៤)	-	-	៣.២៤៥.២៤៧	១០.០៤៦
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (បានធ្វើសវនកម្មរួច)	១៤៦.៩៤៥.៣៨០	៦០០.២៧២	២.៥៥៣.៩០៧	១០.៤៣៣	១១៨.៣៧៨.១១៦	៤៧៧.៩២៦	-	៤.៥៨៥	២២៧.៦១៧.០៧២	១.០៩៣.២១៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបញ្ចូលព័ត៌មាននេះ។

ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក

(អតីត ក្រុមហ៊ុន ខេម ជ្រីអេសអេម អែលធីឌី)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបន្ថែមពេល

សម្រាប់រយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

កំណត់ សម្គាល់	(មិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	រយៈពេល១២ខែបញ្ចប់			
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	បានត្រួតពិនិត្យ	បានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនពន្ធលើប្រាក់ចំណូល	៥៨.៩៣០.៤៦៣	២៤២.២០៦	៥១.៧២៦.២២១	២១១.៤០៦
និយ័តកម្ម៖				
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៣៥.៨២៣.០២៣	១៤៧.២៣៣	៣០.៣០៤.៩០១	១២៣.៨៥៦
រំលស់ទ្រព្យសកម្មអរូបី	៣៧៣.៧៨៣	១.៥៣៦	៣៧៣.៧៨២	១.៥២៨
ខាត ឬ(ចំណេញ) ពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	២៤៦.១៦៦	១.០១២	(៣៣៧.២៩៤)	(១.៣៧៩)
ចំណេញលើការកែប្រែបំណុលហិរញ្ញវត្ថុ	-	-	(១២.០៨១.៥៥៥)	(៤៩.៣៧៧)
ការកាត់ត្រឡប់នៃបំណុលបង្គរ	(២.៧០៦.០៨៤)	(១១.១២២)	-	-
(ចំណេញ)/ខាតផ្សេងៗ	(៩៣.៦០៧)	(៣៨៥)	៣២០.៧៦៦	១.៣១១
ការថយចុះនៃតម្លៃគណនីពាណិជ្ជកម្ម	៦០.៩៩៥	២៥១	(១២៦.៧៩៨)	(៥១៨)
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ	(៤៨៥.៥៥៣)	(១.៩៩៧)	(៧៦៥.៦៣១)	(៣.១២៩)
ចំណូលហិរញ្ញវត្ថុ	១១.៥០៧.១១៩	៤៧.២៩៤	២២.២៩២.៧១២	៩១.១១០
ចំណាយហិរញ្ញវត្ថុ	(២២.០១១.១១២)	(៩០.៤៦៦)	(២០.៧១២.១៦០)	(៨៤.៦៥១)
	៨១.៦៤៤.៧៩៣	៣៣៥.៥៦២	៧០.៩៩៤.៩៤៤	២៩០.១៥៧
បម្រែបម្រួលដើមទុនបង្វិល៖				
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	(៦.៥៦៧.២៩២)	(២៦.៩៩២)	៦.២២២.៥៦១	២៥.៤៣២
បំណុលក្នុងកិច្ចសន្យា	(៩៣៣.៦២៦)	(៣.៨៣៧)	(២.៥៤៩.៤៤៩)	(១០.៤២០)
ទឹកប្រាក់ត្រូវសងក្រុមហ៊ុនពាក់ព័ន្ធ	១.៩៤១.២៤៩	៧.៩៧៩	(៨.០៩៦.៤៨៥)	(៣៣.០៩០)
បំណុលបង្គរ	៣.៨៧២.៥៤៨	១៥.៩១៦	១៦.០១៧.៣៤២	៦៥.៤៦៣
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ-ដុល	(៣០១.៨៣៩)	(១.២៤១)	៣៧៩.៤៦០	១.៥៥១
ចំណាយបង់មុន និងប្រាក់កក់	(១.៦២៣.៣៧៦)	(៦.៦៧២)	(៧៣១.៨៩២)	(២.៩៩១)
សន្និធិ	១៣១.៨២២	៥៤២	(៥៤.៧៥៤)	(២២៤)
ទឹកប្រាក់ត្រូវទទួលពីក្រុមហ៊ុនពាក់ព័ន្ធ	៧៧.៩៦១	៣២០	២៣.៦៧២	៩៧
សាច់ប្រាក់ពីប្រតិបត្តិការ	៧៨.២៤២.២៤០	៣២១.៥៧៧	៨២.២០៥.៣៩៩	៣៣៥.៩៧៥
ពន្ធលើប្រាក់ចំណូលបានបង់	(១.៨៣៧.៤៧១)	(៧.៥៥២)	(១.៧៥៥.៣៥៦)	(៧.១៧៤)
ការប្រាក់បានទទួលពីធនាគារ	៥០៨.៧១៨	២.០៩១	៣២៩.៦១៦	១.៣៤៧
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ	៧៦.៩១៣.៤៨៧	៣១៦.១១៤	៨០.៧៧៩.៦៥៩	៣៣០.១៤៨

ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក

(អតីត ក្រុមហ៊ុន ខេម ជ័យសម័យ អែលធីឌី)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបន្ថែមនោះពេល

សម្រាប់រយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		(មិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
		រយៈពេល១២ខែបញ្ចប់			
កំណត់ សម្គាល់		៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		បានត្រួតពិនិត្យ	បានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
	ប្រាក់កក់រយៈពេលខ្លី	-	-	១.៥០០.០០០	៦.១៣១
	ការទូទាត់សម្រាប់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៦ (១៨.១៣១.៤៩៧)	(៧៤.៥២០)	(១៥.៨៣២.៩២៣)	(៦៤.៧០៩)
	ទឹកប្រាក់បានពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៣៥២.១១២	១.៤៤៧	៣.០២៦.៩៦២	១២.៣៧១
	សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(១៧.៧៧៩.៣៨៥)	(៧៣.០៧៣)	(១១.៣០៥.៩៦១)	(៤៦.២០៧)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
	ការទូទាត់ប្រាក់ដើមភតិសន្យា	(៨.៥៦១.១៤២)	(៣៥.១៨៦)	(៦.៤៣៣.៦៥៧)	(២៦.២៩៤)
	ការទូទាត់សងប្រាក់កម្ចី	(១៥១.១២៧.៤៨១)	(៦២១.១៣៤)	(២៩.៣២៥.៦៤៨)	(១១៩.៨៥៤)
	ការទូទាត់សងបំណុលហិរញ្ញវត្ថុផ្សេងៗ	(៩.៦០០.០០០)	(៣៩.៤៥៦)	(១៥.៦០០.០០០)	(៦៣.៧៥៧)
	ការទូទាត់សងគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មរយៈពេលវែង	(២៣.៧១១.៦៨៩)	(៩៧.៤៥៥)	(១៨.០៣៧.៣៦៧)	(៧៣.៧១៩)
	ទឹកប្រាក់បានពីប្រាក់កម្ចី	១៥៥.៤២៧.៩០៦	៦៣៨.៨០៩	១០.០២០.៧៩៧	៤០.៩៥៥
	ទឹកប្រាក់បានពីការបោះផ្សាយមូលបត្របំណុល	១៩.៥១៩.៥៤៦	៨០.២២៥	-	-
	ទឹកប្រាក់បានពីការបោះផ្សាយភាគហ៊ុន	៤.៨១២.៥០៦	១៩.៧៧៩	-	-
	ការទូទាត់ភាគលាភធានា	(៩២.៤៨១)	(៣៨០)	-	-
	ការទូទាត់សងចំណាយហិរញ្ញវត្ថុ	(៣.៨២៧.១៥៤)	(១៥.៧៣០)	(១.៦១៩.៨១៤)	(៦.៦២០)
	ការប្រាក់បានបង់	(១៨.៥៣៥.៩២៩)	(៧៦.១៨៣)	(១៣.៩៤៦.៣០៥)	(៥៦.៩៩៩)
	សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន	(៣៥.៦៩៥.៩១៨)	(១៤៦.៧១១)	(៧៨.៩៤១.៩៩៤)	(៣០៦.២៨៨)
កំណើន(តម្លាច)សាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ					
		២៣.៤៣៨.១៨៤	៩៦.៣៣០	(៥.៤៦៨.២៩៦)	(២២.៣៤៧)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដើម					
	ការិយបរិច្ឆេទ	២.៨៦៣.១៨៧	១១.៧៨៨	៨.៣៣១.៤៨៣	៣៣.៩៤២
	លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦៧៧)	-	១៩៣
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដំណាច់					
	ការិយបរិច្ឆេទ	២៦.៣០១.៣៧១	១០៧.៤៤១	២.៨៦៣.១៨៧	១១.៧៨៨

សកម្មភាពហិរញ្ញប្បទាន និងសកម្មភាពវិនិយោគ មិនមែនសាច់ប្រាក់

សកម្មភាពហិរញ្ញប្បទាន និងសកម្មភាពវិនិយោគ មិនមែនសាច់ប្រាក់ ត្រូវបានបង្ហាញនៅ(កំណត់សម្គាល់៦ និង ៧)។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបន្ថែមនោះពេលនេះ។

ក្រុមហ៊ុន ខេម ផ្លីអេសអេម ម.ក
(អតីត ក្រុមហ៊ុន ខេម ផ្លីអេសអេម អែលធីឌី)

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបញ្ចូលព័ត៌មាន
សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន ខេម ផ្លីអេសអេម ម.ក ដែលធ្លាប់ស្គាល់ជាក្រុមហ៊ុន ខេម ផ្លីអេសអេម ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលក្រុមហ៊ុនកាន់កាប់ (តទៅនេះទាំងក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “ក្រុមហ៊ុនរួម”) គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមច្បាប់ស្តីពីការ វិនិយោគបរទេស។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម សម្រាប់ការប្តូរនាមករណ៍ក្រុមហ៊ុនពី ក្រុមហ៊ុន ខេម ផ្លីអេសអេម អែលធីឌី ទៅជា ក្រុមហ៊ុន ខេម ផ្លីអេសអេម ម.ក ដើម្បីបំពេញតាមតម្រូវការក្នុងការចុះបញ្ជី ក្រុមហ៊ុននៅ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។

ក្រុមហ៊ុនត្រូវបានកាន់កាប់ភាគច្រើនដោយក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខម (RMC) ដែលមានការិយាល័យកណ្តាល ស្ថិតនៅផ្ទះលេខ ២៤៦ H-I មហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ។ RMC គឺជាក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មរវាង ក្រុមហ៊ុន Three Star Investment Cambodia Ltd ជាក្រុមហ៊ុន ដែលបានចុះបញ្ជីនៅ Cayman Islands ដែល មានភាគហ៊ុន ៦១.៥% និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អែលធីឌី ដែលមានភាគហ៊ុន ៣៨.៥% ។

ក្រុមហ៊ុន Three Star Investment Cambodia Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវបានកាន់កាប់ទាំងស្រុង ដោយក្រុមហ៊ុន Three Star Investment Cayman Limited ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅ Cayman Islands ដែលគ្រប់គ្រងទាំងស្រុងដោយអ្នកឧកញ៉ា គិត ម៉េង។

ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណផ្តល់សេវា និងធ្វើប្រតិបត្តិការទូរស័ព្ទចល័ត ឌីជីថល GSM នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុន បានទទួលកិច្ចព្រមព្រៀងអាជ្ញាបណ្ណថ្មីមួយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមានសុពលភាព៣០ឆ្នាំ គិត ចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ និងត្រូវបន្តជាថ្មីសម្រាប់ចំរើនលាបន្ថែម៥ឆ្នាំទៀត ដោយប្រើប្រព័ន្ធ GSM និង បច្ចេកវិទ្យា 3G។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីធីត បានទទួលអាជ្ញាបណ្ណ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា 4G បន្ថែមពីលើការប្រើប្រាស់បច្ចេកវិទ្យា 2G និង 3G។

ក្រុមហ៊ុនបានទទួលលិខិតអនុម័តវិនិយោគលេខ ១០៦៦/៩៦ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/ក្រុមប្រឹក្សាវិនិយោគ កម្ពុជា ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងបានទទួលលិខិត យោងលេខ ២១៥៩ ព.ណ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៦។ វិញ្ញាបនបត្រចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម លេខ INV ២៣១E/១៩៩៦។

ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក

(អតីត ក្រុមហ៊ុន ខេម ជ្រីអេសអេម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ (ត)

ក្រុមហ៊ុនរួមកំពុងប្រើប្រាស់ស្លាកសញ្ញាសម្រាប់បណ្តាញទូរស័ព្ទចល័ត និងអ៊ិនធើណែតរបស់ខ្លួន។ 'Mobitel' គឺជាស្លាកសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុនខេម ជ្រីអេសអេម អែលធីឌី មុនប្តូរទៅជា 'Cellcard' ហើយដើម្បីការពារពាណិជ្ជនាមទាំងនេះ ក្រុមហ៊ុន មូប៊ីតែល ខេមភេនី លីមីតធីត ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក។ ក្រុមហ៊ុន មូប៊ីតែល ខេមភេនី លីមីតធីត បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៧ ដោយផ្អែកទៅតាមលិខិតយោងអាជ្ញាបណ្ណលេខ CO ២៨២៤E/១៩៩៧។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុន មូប៊ីតែល ខេមភេនី លីមីតធីត បានទទួលអាជ្ញាបណ្ណពីបញ្ញត្តិការទូរគមនាគមន៍កម្ពុជា 'ន.ទ.ក.' ដើម្បីធ្វើប្រតិបត្តិការបច្ចេកវិទ្យា '4G' ដែលជាបច្ចេកវិទ្យាសម្រាប់ការវិវត្តរយៈពេលវែង។ ក្រុមហ៊ុន Everyday Company Limited ត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០០១ យោងទៅតាមអាជ្ញាបណ្ណយោង CO ៥៥៦១/០១P ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ក្រុមហ៊ុនថេឡេម៉ូបាយ (ខេមបូឌា) ខបភីអេសិន(ធីស៊ីស៊ី) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ ក្រុមហ៊ុនខេមជ្រីអេសអេមម.ក ដើម្បីកាន់កាប់អាជ្ញាបណ្ណរបស់ក្រុមហ៊ុន។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ធីស៊ីស៊ីទទួលបានអាជ្ញាបណ្ណដើម្បីប្រតិបត្តិការសេវាបង្គោលអង់តែនក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទាំងបីនេះគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរួម។ បច្ចុប្បន្ន ក្រុមហ៊ុន Mobitel និង Everyday មិនមានប្រតិបត្តិការទេ។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនរួម មានដូចខាងក្រោម៖

- (ក) ដំឡើង និងធ្វើប្រតិបត្តិការនូវរាល់បរិក្ខារ និងម៉ាស៊ីនទាំងអស់ ដែលត្រូវបានប្រើក្នុងការភ្ជាប់បណ្តាញទូរស័ព្ទចល័ត GSM នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល និងផលិតផលទាំងអស់ដែលជាបរិក្ខារបន្ទាប់បន្សំសមាសធាតុបន្ថែម ឬសមាសធាតុផ្សំនៃបរិក្ខារទាំងនោះ និង
 - (ខ) ធ្វើទីផ្សារ និងលក់ផលិតផលទូរគមនាគមន៍ និង/ឬ សេវារបស់ក្រុមហ៊ុនរួម។
- ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក មានទីតាំងស្ថិតនៅអគារលេខ ២៤៦ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
- ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទរាយការណ៍ត្រីមាស និង១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិ នៃ កម្ពុជា ៣៤ (CIAS) ៣៤ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ (ត)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល មិនរួមបញ្ចូលនូវកំណត់សម្គាល់ទាំងអស់ ដែលត្រូវបានបង្ហាញជាទូទៅ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំដែលបានធ្វើសវនកម្មទេ។ ដូចនេះរបាយការណ៍នេះត្រូវបាន អានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានធ្វើសវនកម្ម សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS)។

គោលការណ៍គណនេយ្យដែលបានអនុវត្តមានសង្គតិភាពជាមួយនឹងគោលការណ៍គណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុមុន និងក្នុងការិយបរិច្ឆេទរបាយការណ៍មុន ដែលពាក់ព័ន្ធ។

តួលេខប្រៀបធៀបសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបរួមចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធនសង្ខេបរួមចន្លោះពេល និង របាយការណ៍លំហូរសាច់ប្រាក់សង្ខេបរួមចន្លោះពេល និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល នៃសម្ព័ន្ធ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មមួយផ្សេង ទៀត ដែលបង្ហាញមតិសវនកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ថារបាយការណ៍ហិរញ្ញវត្ថុទាំងនោះមានភាព ត្រឹមត្រូវ។ តួលេខប្រៀបធៀបសម្រាប់របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបរួមចន្លោះ ពេល និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេលនៃសម្ព័ន្ធ សម្រាប់ត្រីមាសដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ មិនត្រូវបានធ្វើសវនកម្ម ឬ ត្រួតពិនិត្យទេ។

ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មដែលក្រុមហ៊ុនរួមបានអនុវត្ត

ស្តង់ដារវិសោធនកម្មមួយចំនួន បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

- ការលាតត្រដាងគោលការណ៍គណនេយ្យ – វិសោធនកម្ម CIAS 1 និងរបាយការណ៍អនុវត្ត CIFRS 2
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ – វិសោធនកម្ម CIAS 8 និង
- ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុល ដែលកើតពីប្រតិបត្តិការតែមួយ – វិសោធនកម្ម CIAS 12

វិសោធនកម្មខាងលើ មិនធ្វើឱ្យមានផលប៉ះពាល់ណាមួយទៅលើតួលេខ ដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទ មុន ហើយក៏មិនរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន និងនាពេលអនាគតដែរ។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំ២០២៣

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ (ត)

ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំ២០២៣ ត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបប្រចាំឆ្នាំ២០២៣ និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបប្រចាំឆ្នាំ២០២៣ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរក្នុងការិយបរិច្ឆេទ។ ទ្រព្យសកម្ម និងបំណុល ដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងមូលធនភាគទុនិកត្រូវបានប្តូរតាមអត្រាចុងគ្រានាកាលបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូររូបិយប័ណ្ណ ដែលកើតមកពីការប្តូរមូលធនភាគទុនិក ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត និង លទ្ធផលលម្អិតផ្សេងៗសង្ខេបប្រចាំឆ្នាំ២០២៣។

នាការបរិច្ឆេទរបាយការណ៍ អត្រាប្តូរនិងអត្រាចុងគ្រា គឺផ្អែកទៅតាមអត្រាប្តូរប្រាក់រៀបនឹង ១ ដុល្លារអាមេរិកដូចខាងក្រោម៖

	រយៈពេល៣ខែ		រយៈពេល១២ខែ	
	៣១ ធ្នូ ២០២៣	៣១ ធ្នូ ២០២២	៣១ ធ្នូ ២០២៣	៣១ ធ្នូ ២០២២
អត្រាប្តូរ	៤.១១៩ រៀល	៤.១២៩ រៀល	៤.១១០ រៀល	៤.០៨៧ រៀល
			៣១ ធ្នូ ២០២៣	៣១ ធ្នូ ២០២២
អត្រាចុងគ្រា			៤.០៨៥ រៀល	៤.១១៧ រៀល

៣. ព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ ក្នុងការិយបរិច្ឆេទរបាយការណ៍

ព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងក្នុងការិយបរិច្ឆេទរបាយការណ៍នេះ មានដូចខាងក្រោម៖

ការបម្លែងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន

ក្នុងការិយបរិច្ឆេទ ក្រុមហ៊ុនបានផ្ទេរប្រាក់ចំណេញរក្សាទុករបស់ក្រុមហ៊ុនចំនួន ១៤១.២៥០.០០០ដុល្លារអាមេរិកទៅជាដើមទុន។ ដើមទុនចុះបញ្ជីត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ (កំណត់សម្គាល់ ៧)។

ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក

(អតីត ក្រុមហ៊ុន ខេម ជ្រីអេសអេម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបញ្ចូលពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣. ព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ ក្នុងការិយបរិច្ឆេទរាយការណ៍ (ត)

ភាគហ៊ុនបានបោះផ្សាយក្នុង ផ.ម.ក.

ក្រុមហ៊ុនបានទទួលការអនុម័តដើម្បីចុះបញ្ជីភាគហ៊ុនរបស់ក្រុមហ៊ុននៅ ផ.ម.ក. ពីនិយ័តកម្មមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ និងផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនបានចុះបញ្ជីភាគហ៊ុនរបស់ក្រុមហ៊ុនដោយជោគជ័យនៅ ផ.ម.ក.។ ក្រុមហ៊ុនបានទទួលទឹកប្រាក់ចំនួន ៥.២៨៤.៥៨៧ ដុល្លារអាមេរិក ពីការចុះបញ្ជីលក់មូលបត្រជាលើកដំបូង ពីភាគហ៊ុនដែលបានបោះផ្សាយថ្មី (កំណត់សម្គាល់ ៧)។

ការទូទាត់សងបំណុលដែលនៅសល់ទៅកាន់ធនាគារ Bank of China Limited

នៅខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឥណទានមានកាលកំណត់ជាមួយអ្នកផ្តល់ប្រាក់កម្ចី ចំនួនបីផ្សេងគ្នាគឺ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ធនាគារ មេយប៊ែង សិង្ហបុរី លីមីតធីត និងធនាគារ កាណាឌីយ៉ា ក.អ ដែលមានទឹកប្រាក់សរុបចំនួន ១១២.៥ លានដុល្លារអាមេរិក ដើម្បីធ្វើបុនហិរញ្ញប្បទានប្រាក់ កម្ចីមិនទាន់ទូទាត់ ដែលត្រូវសងធនាគារ Bank of China Limited ដែលត្រូវបានទូទាត់រួចរាល់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

ប្រាក់កម្ចីពី ធនាគារ កាណាឌីយ៉ា ក.អ និងធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ដែលមានទឹកប្រាក់ចំនួន ៧២.៥លានដុល្លារអាមេរិក មានអត្រាការប្រាក់ថេរក្នុងចន្លោះពី ៧% ទៅ ៨.៧៥% ក្នុងមួយឆ្នាំ ចំណែកប្រាក់ កម្ចីពី ធនាគារ មេយប៊ែង សិង្ហបុរី លីមីតធីត ដែលមានទឹកប្រាក់ចំនួន ៤០លានដុល្លារអាមេរិក មានអត្រាការប្រាក់ ប្រែប្រួលទៅតាមអត្រាអចរ SOFR បូកអត្រាបន្ថែម ៤.៨៥% ក្នុងមួយឆ្នាំ។ កាលបរិច្ឆេទផុតកំណត់នៃប្រាក់កម្ចីពី ធនាគារកាណាឌីយ៉ា ក.អ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី និងធនាគារ មេយប៊ែង សិង្ហបុរី លីមីតធីត ត្រូវ បានកំណត់ក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៤រៀងគ្នា (កំណត់សម្គាល់ ៨)។

ការបោះផ្សាយមូលបត្របំណុល

នៅខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានបោះផ្សាយមូលបត្របំណុលចំនួន ២០លានដុល្លារអាមេរិក ក្នុងទម្រង់ជា មូលបត្របំណុលប្រកបដោយនិរន្តរភាព។ មូលបត្របំណុលទាំងនេះមានកាលកំណត់រយៈពេលដប់ឆ្នាំ ជាមួយ នឹងកាលបរិច្ឆេទផុតកំណត់ដែលបានកំណត់ក្នុងខែវិច្ឆិកា ឆ្នាំ២០៣៣។ មូលបត្របំណុលមានអត្រាកូប៉ុង SOFR +៣% ឬ ៥.៥% ក្នុងមួយឆ្នាំ មួយណាខ្ពស់ជាង ជាមួយនឹងការទូទាត់កូប៉ុងប្រចាំឆ្នាំ។ ទឹកប្រាក់ដែលទទួល បានពីការចេញមូលបត្របំណុលនេះនឹងត្រូវប្រើប្រាស់សម្រាប់ការពង្រីកបណ្តាញ និងគោលបំណងហិរញ្ញប្បទាន បំណុល (កំណត់សម្គាល់ ៩)។

ការទទួលបានការអនុម័តឥណទានពីធនាគារ Deutsche Bank AG សាខាប្រទេសសិង្ហបុរី

នៅខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឥណទានជាមួយធនាគារ Deutsche Bank AG សាខា ប្រទេសសិង្ហបុរី ដែលប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌហិរញ្ញប្បទានប្រកបដោយនិរន្តរភាព គោលការណ៍កម្ចីបែតង និង គោលការណ៍កម្ចីសង្គម។ មូលនិធិដែលទាញយកពីកិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់គំនិតផ្តួចផ្តើមពង្រីកបណ្តាញ រួមទាំងការសាងសង់បំណុលធនាគារ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនពុំទាន់បានដកសាច់ប្រាក់ កម្ចីពីកិច្ចព្រមព្រៀងនៅឡើយទេ។

ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក

(អតីត ក្រុមហ៊ុន ខេម ជ្រីអេសអេម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបញ្ចូលពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៤. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ

ក្រុមហ៊ុនរួមធ្វើការប៉ាន់ស្មាន និងការសន្មត ដោយផ្ដោតទៅលើអនាគត។ តាមនិយមន័យ លទ្ធផលនៃការ ប៉ាន់ស្មានកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្ដែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ ដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួម និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនច្បាស់លាស់ គឺដូចគ្នាជាមួយនឹងការអនុវត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុរួមប្រចាំឆ្នាំដែលបានធ្វើសវនកម្មរួច សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែរ។

៥. ព័ត៌មានតាមផ្នែក និងប្រាក់ចំណូល

ក្រុមហ៊ុនរួមមានផ្នែកដែលត្រូវរាយការណ៍តែមួយគត់គឺ ចំណូលពីសេវាទូរគមនាគមន៍។ ប្រធានដែលជាអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (គណៈគ្រប់គ្រង) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលរាយការណ៍អំពីផ្នែកនៃចំណូលសេវាទូរគមនាគមន៍ទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងបែងចែកធនធាន។ គណៈគ្រប់គ្រងក៏ត្រួតពិនិត្យអំពីប្រាក់ចំណេញមុនបង់ពន្ធ និងប្រាក់ចំណេញសុទ្ធទាំងមូល ធៀបនឹងការិយបរិច្ឆេទ មុនៗផងដែរ។

ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក
(អតីត ក្រុមហ៊ុន ខេម ជ្រីអេសអេម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបញ្ចូលព័ត៌មាន

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៦. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	អគារ និងការកែលម្អទ្រព្យ	បរិក្ខារបណ្ណាល័យ	ប្រព័ន្ធតិកប្រាក់	បរិក្ខារ សង្ហារឹម និងបរិក្ខារ	យានយន្ត	ទ្រព្យសម្បត្តិកំពុងសាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (បានធ្វើសវនកម្មរួច)							
ថ្លៃដើម	៥.៩៥៣.៧៣៧	៦៤២.៣៥៤.៨៥៩	១៣.៧៣៦.១៨០	១៧.៥២៦.២៧០	១.៥០៦.០៨៤	៨.៨៧៤.០៩១	៦៨៩.៩៥១.២២១
រំលស់បង្គរ	(៥.២៦៧.១៧៣)	(៥៦៤.៨៦២.៨៧៧)	(១១.៤៦៩.៣៥១)	(១៥.៦៦៤.២៦៩)	(១.៣៩០.៩៦៤)	-	(៥៩៨.៦៥៤.៦៣៤)
	៦៨៦.៥៦៤	៧៧.៤៩១.៩៨២	២.២៦៦.៨២៩	១.៨៦២.០០១	១១៥.១២០	៨.៨៧៤.០៩១	៩១.២៩៦.៥៨៧
គិតជាលានរៀល	២.៨២៧	៣១៩.០៣៤	៩.៣៣៣	៧.៦៦៦	៤៧៤	៣៦.៥៣៤	៣៧៥.៨៦៨
កម្លៃយោងគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣							
បន្ថែម	៦៨៦.៥៦៤	៧៧.៤៩១.៩៨២	២.២៦៦.៨២៩	១.៨៦២.០០១	១១៥.១២០	៨.៨៧៤.០៩១	៩១.២៩៦.៥៨៧
ផ្ទេរ	-	-	-	-	-	២១.៥៧៦.០៨០	២១.៥៧៦.០៨០
លក់ចេញជម្រះចេញពីបញ្ជី - ថ្លៃដើម	៧១៦.៨៩១	២០.៦០៤.២៤៨	-	៩៨៦.៥៩៧	-	(២២.៣០៧.៧៣៦)	-
លក់ចេញ - រំលស់បង្គរ	-	(១៥.៣១៣.៩០២)	(១៤.៥០០)	(៦២៤.២៨៨)	(១៩០.០៨៩)	-	(១៦.១៤២.៧៧៩)
រំលស់ក្នុងការយកចេញ	-	១៥.២៩៦.៥៥៤	១៤.៥០០	៧៥.៧៤២	១៥៧.៧០៥	-	១៥.៥៤៤.៥០១
រំលស់ក្នុងការយកចេញ	(៣០៥.២៦៣)	(២២.១៩៦.៣៨១)	(១.៧០៣.៤១៥)	(១.០៥៦.២៨៥)	(២៦.៩១០)	-	(២៥.២៨៨.៣៥៤)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១.០៩៨.១៩២	៧៥.៨៨២.៥០១	៥៦៣.៣១៤	១.២៤៣.៧៦៧	៥៥.៨២៦	៨.១៤២.៤៣៥	៨៦.៩៨៦.០៣៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (បានត្រួតពិនិត្យរួច)							
ថ្លៃដើម	៦.៦៧០.៦២៨	៦៤៧.៦៤៥.២០៥	១៣.៧២១.៦៨០	១៧.៨៨៨.៥៧៩	១.៣១៥.៩៩៥	៨.១៤២.៤៣៥	៦៩៥.៣៨៤.៥២២
រំលស់បង្គរ	(៥.៥៧២.៤៣៦)	(៥៧១.៧៦២.៧០៤)	(១៣.១៥៨.៣៦៦)	(១៦.៦៤៤.៨១២)	(១.២៦០.១៦៩)	-	(៦០៨.៣៩៨.៤៨៧)
	១.០៩៨.១៩២	៧៥.៨៨២.៥០១	៥៦៣.៣១៤	១.២៤៣.៧៦៧	៥៥.៨២៦	៨.១៤២.៤៣៥	៨៦.៩៨៦.០៣៥
គិតជាលានរៀល	៤.៤៨៦	៣០៩.៩៨០	២.៣០១	៥.០៨១	២២៩	៣៣.២៦១	៣៥៥.៣៣៨

ក្រុមហ៊ុន ខេម ជ្រីវេសអេម ម.ក
(អតីត ក្រុមហ៊ុន ខេម ជ្រីវេសអេម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបញ្ចូលពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៦. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

តារាងខាងក្រោមនេះ ផ្តល់នូវព័ត៌មានលម្អិតអំពីសាច់ប្រាក់បានប្រើសម្រាប់ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ៖

	(មិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
	បានត្រួតពិនិត្យ	បានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
បន្ថែម	២១.៥៧៦.០៨០	៨៨.៦៧៨	១០.២១៧.៦៥១	៤១.៧៦០
កំណើនចំណាយបង្កើនសម្រាប់ការទិញទ្រព្យសម្បត្តិ				
ទ្រព្យសកម្ម	(២១១.៧៣១)	(៨៧០)	(១០.៧២៦)	(៤៤)
(តំហាយ)កំណើនបុរេប្រទានឱ្យអ្នកផ្គត់ផ្គង់សម្រាប់ការទិញទ្រព្យសកម្ម	(៣.៧២៩.១៦៩)	(១៥.៣២៧)	៣.១៤៤.៩៧៦	១២.៨៥៤
តំហាយទឹកប្រាក់ត្រូវបង់សម្រាប់ការទិញទ្រព្យសកម្ម	៣៤៤.០៨០	១.៤១៤	១.៥៧៩.៦៧៩	៦.៤៥៦
តំហាយទឹកប្រាក់ត្រូវបង់ឱ្យភាគីពាក់ព័ន្ធសម្រាប់ការទិញទ្រព្យសកម្ម	១៥២.២៣៧	៦២៥	៩០១.៣៤៣	៣.៦៨៣
សាច់ប្រាក់បានប្រើសម្រាប់ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១៨.១៣១.៤៩៧	៧៤.៥២០	១៥.៨៣២.៩២៣	៦៤.៧០៩

៧. ដើមទុន និងបុព្វលាភភាគហ៊ុន

ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ភាគហ៊ុនបានអនុម័តរួចមានចំនួន១.៩៥៩.២៧១.២០៦ ភាគហ៊ុន(២០២២ ៖ ៥.០០០ ភាគហ៊ុន) ដែលមានតម្លៃចារិក ០,០៧៥ដុល្លារអាមេរិក (ដែលស្មើនឹង ៣០០រៀល)ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនដែលបានបោះផ្សាយទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់។

	(មិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
	បានត្រួតពិនិត្យ	បានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
បានបោះផ្សាយ និងបានបង់ប្រាក់៖				
នៅថ្ងៃទី០១ ខែមករា	៥.០០០.០០០	២០.៥៨៥	៥.០០០.០០០	២០.៣៧០
ទឹកប្រាក់បានពីការបោះផ្សាយភាគហ៊ុននៅក្នុង IPO	៦៩៥.៣៤០	២.៨៥៦	-	-
បន្ថែមប្រាក់ចំណេញរក្សាទុកទៅជាដើមទុន	១៤១.២៥០.០០០	៥៨០.១១៤	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.២៨៣)	-	២១៥
សរុប	១៤៦.៩៤៥.៣៤០	៦០០.២៧២	៥.០០០.០០០	២០.៥៨៥

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបន្ថែមពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៧. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

ដើមទុន (ត)

ភាគហ៊ុនរបស់ក្រុមហ៊ុនបែងចែកជាពីរប្រភេទដូចខាងក្រោម៖

- ភាគហ៊ុនប្រភេទ ក ចំនួន ៩.២៧១.២០៦ ហ៊ុន មានតម្លៃសរុបចំនួន ៦៩៥.៣៤០ដុល្លារអាមេរិក ដែលមានតម្លៃចារិកជារៀង ពីភាគហ៊ុនដែលបានបោះផ្សាយលក់ជាសាធារណៈលើកដំបូង(IPO) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ភាគទុនិកភាគហ៊ុនប្រភេទ ក មានសិទ្ធិទទួលបានភាគលាភធានាអប្បបរមាក្នុងអត្រា៧% នៃចំនួនភាគហ៊ុនសរុប ដែលបានកាន់កាប់មុនថ្ងៃអិចឌីវីឌិនដ (Ex-Dividend Date) គុណនឹងតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង(IPO)ក្នុងរយៈពេល៥ឆ្នាំ(ទាំងភាគលាភជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់) និងត្រូវទូទាត់ប្រចាំត្រីមាស ដែលមានប្រសិទ្ធភាពក្នុងរយៈពេលបីខែ បន្ទាប់ពីកាលបរិច្ឆេទចុះបញ្ជីលក់លើកដំបូង។ អ្នកកាន់កាប់ភាគហ៊ុនប្រភេទ ក ត្រូវតែជាអតិថិជនសកម្ម ដែលជាអ្នកប្រើប្រាស់សេវាទូរគមនាគមន៍របស់ក្រុមហ៊ុន។
- ភាគហ៊ុនប្រភេទ ខ ចំនួន ១.៩៥០ លានហ៊ុន មានតម្លៃសរុបចំនួន ១៤៦.២៥០.០០០ ដុល្លារអាមេរិកគឺជា ភាគហ៊ុនដែលបានពីការបង្វែងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន ដែលមានតម្លៃចារិក ៣០០រៀលក្នុងមួយភាគហ៊ុន និងការបង្វែងដើមទុនចុះបញ្ជីក្នុងត្រីមាសចំនួន ៥.០០០.០០០ដុល្លារអាមេរិក ដែលមានតម្លៃចារិក៣០០រៀលក្នុងមួយហ៊ុន (២០២២ ៖ ៤លានរៀលក្នុងមួយហ៊ុន)។ ភាគហ៊ុនប្រភេទ ខ មានសិទ្ធិទទួលបានភាគលាភដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងម្ចាស់បំណុលរបស់ខ្លួនយោងតាមលក្ខខណ្ឌកំណត់ក្នុងកិច្ចព្រមព្រៀងកម្ចី។

បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុនចម្បងគឺជាចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានទទួល ដែលលើសពីតម្លៃចារិកក្នុងមួយហ៊ុន នៅពេលបោះផ្សាយភាគហ៊ុន កាត់កងជាមួយនឹងចំណាយប្រតិបត្តិការ ដែលបានចំណាយផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន។

ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក

(អតីត ក្រុមហ៊ុន ខេម ជ្រីអេសអេម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៧. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

បុព្វលាភភាគហ៊ុន (ត)

ភាគហ៊ុនបោះផ្សាយថ្មីសរុបមានចំនួន ៩.២៧១.២០៦ ហ៊ុន ដែលមានតម្លៃចារិក៣០០រៀល (០,០៧៥ដុល្លារអាមេរិក) ក្នុងមួយហ៊ុន និងមានតម្លៃជាក់លាក់ ២.២៧០រៀល (០,៥៧ដុល្លារអាមេរិក) ក្នុងមួយហ៊ុន។ បុព្វលាភភាគហ៊ុនត្រូវបានគណនាដូចខាងក្រោម៖

	ដុល្លារអាមេរិក
ទឹកប្រាក់ពីការបោះផ្សាយភាគហ៊ុន	៥.២៨៤.៥៨៧
ដក៖ ដើមទុនតាមតម្លៃក្នុងមួយភាគហ៊ុន	(៦៩៥.៣៤០)
ដក៖ ចំណាយលើ IPO	(៤៧២.០៨១)
ដក៖ ភាគលាភត្រូវបង់ (កំណត់សម្គាល់ ១០)	(១.៤៩៦.៧០១)
ដក៖ ភាគលាភធានាដែលបានបង់សម្រាប់ត្រីមាសទី៣. សុទ្ធ	(៦៦.៥៥៨)
បុព្វលាភភាគហ៊ុន	<u>២.៥៥៣.៩០៧</u>

ភាគហ៊ុនសរុបត្រូវបានសង្ខេបដូចខាងក្រោម៖

	ចំនួន ភាគហ៊ុន	តម្លៃចារិក ដុល្លារអាមេរិក
ប្រភេទ ក	៩.២៧១.២០៦	៦៩៥.៣៤០
ប្រភេទ ខ	១.៩៥០.០០០.០០០	១៤៦.២៥០.០០០
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>១.៩៥៩.២៧១.២០៦</u>	<u>១៤៦.៩៤៥.៣៤០</u>

៨. ប្រាក់កម្ចី

	(មិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
	<i>បានត្រួតពិនិត្យរួច</i>	<i>បានត្រួតពិនិត្យរួច</i>	<i>មិនបានត្រួតពិនិត្យ</i>	<i>មិនបានត្រួតពិនិត្យ</i>
រយៈពេលខ្លី				
Bank of China Limited – CFA	-	-	៩.៥៣០.៦៥១	៣៩.២៣៨
ធនាគារ កាណាឌីយ៉ា ក.អ	១.២៤១.៩៤៤	៥.០៧៣	១.៤៦៤.០៣៥	៦.០២៧
អ្នកឧកញ៉ា គិត ម៉េង	១៥.៧៩៦	៦៥	១៥.៧៩៦	៦៥
ធនាគារ សហពាណិជ្ជ ក.អ	១.៩៨៩.៦៩៥	៨.១២៧	២.០០០.០០០	៨.២៣៤
ធនាគារមេហ្គា អ៊ិនធើណេសិនណាល ខម				
ម៉េសល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ	២.០៤៣.៤៧០	៨.៣៤៨	១.៨៩៤.៧៤៨	៧.៨០១
ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី	៤.៩៥០.៦៧៦	២០.២២៥	៥៧៩.៤៧៩	២.៣៨៦
ធនាគារ មេយប៊ែង សិង្ហបុរី	២.២៨៣.៩១៨	៩.៣២៩	-	-
	<u>១២.៥២៥.៤៩៩</u>	<u>៥១.១៦៧</u>	<u>១៥.៨៨៨.៧០៩</u>	<u>៦៣.៧៥១</u>

ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក

(អតីត ក្រុមហ៊ុន ខេម ជ័យសម័យ អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៨. ប្រាក់កម្ចី (ត)

	(មិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
	បានត្រួតពិនិត្យរួច	បានត្រួតពិនិត្យរួច	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
រយៈពេលវែង				
អ្នកឧកញ៉ា គិត ម៉េង	-	-	១១.៤១៨.០០០	៤៧.០០៨
Bank of China Limited – CFA	-	-	៩៨.៩២៨.៥៤២	៤០៧.២៨៩
ធនាគារ កាណាឌីយ៉ា ក.អ	១៨.៨៥៦.៦៦៧	៧៧.០២៨	១៥.៤៦៦.៦៦៧	៦៣.៦៧៦
ធនាគារ សហពាណិជ្ជ ក.អ	៥.៥០០.០០០	២២.៤៦៩	៧.៥០០.០០០	៣០.៨៧៨
ធនាគារមហា អ៊ិនធើណេសិនណាល ខម				
មើសលប៊ែង ខូ អិលធីឌី សាខាភ្នំពេញ	៤.០២២.៧៥១	១៦.៤៣២	៥.៩១២.៣៤៦	២៤.៣៤១
ធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី	៥៩.៤៧៧.១១១	២៤២.៩៦៤	៣.៦៤៥.៨៣៤	១៥.០១០
ធនាគារអាយ ស៊ី ប៊ី ស៊ី លីមីតធីត សាខា				
ភ្នំពេញ (ICBC)	៧.២៧៦.៣៣៥	២៩.៧២៤	-	-
ធនាគារ មេឃប៊ែង សិង្ហបុរី	៣៧.៦៦៤.៨២៨	១៥៣.៨៦២	-	-
	១៣២.៧៩៧.៦៩២	៥៤២.៤៧៩	១៤២.៨៧១.៣៨៩	៥៨៨.២០២
សរុប	១៤៥.៣២៣.១៩១	៥៩៣.៦៤៦	១៥៨.៣៥៦.០៩៨	៦៥១.៩៥៣

ប្រាក់កម្ចីធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC)

អំឡុងការិយបរិច្ឆេទ ICBC បានចេញលិខិតឥណទានឱ្យក្រុមហ៊ុន ដើម្បីផ្តល់ទឹកប្រាក់ចំនួន ៧.៧០៤.០៩៥ ដុល្លារអាមេរិក ជាហិរញ្ញប្បទានធនាគារ សម្រាប់ការទិញបរិក្ខារទូរគមនាគមន៍ និងសេវាពាក់ព័ន្ធផ្សេងៗ ពី ក្រុមហ៊ុន Huawei International Pte. Ltd. និងក្រុមហ៊ុន ហ្វៃ ចេកណឡធី (ខេមបូឌា) (អ្នកផ្គត់ផ្គង់) ដែលការ ទូទាត់ប្រាក់ត្រូវបានពន្យាររហូតដល់៥៤០ថ្ងៃ។ ហិរញ្ញប្បទានធនាគារនេះត្រូវបានធានាដោយអចលនទ្រព្យជា កម្មសិទ្ធិរបស់ក្រុមហ៊ុន ដែលកាន់កាប់ទាំងស្រុងដោយអ្នកឧកញ៉ា គិត ម៉េង។ ដូចនេះក្រុមហ៊ុនត្រូវទូទាត់សង ប្រាក់កម្ចីឱ្យ ICBC ក្នុងរយៈពេលកំណត់បង់ប្រាក់ចំនួន៥៤០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចេញវិក្កយបត្ររបស់អ្នក ផ្គត់ផ្គង់។

៩. មូលបត្របំណុល

នៅខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានបោះផ្សាយមូលបត្របំណុលចំនួន ២០លានដុល្លារអាមេរិក ក្នុងទម្រង់ជា មូលបត្របំណុលប្រកបដោយនិរន្តរភាព។ មូលបត្របំណុលទាំងនេះមានកាលកំណត់រយៈពេលដប់ឆ្នាំ ជាមួយ នឹងកាលបរិច្ឆេទផុតកំណត់ដែលបានកំណត់ក្នុងខែវិច្ឆិកា ឆ្នាំ២០៣៣។ មូលបត្របំណុលមានអត្រាកូប៉ុង SOFR +៣% ឬ ៥.៥% ក្នុងមួយឆ្នាំ មួយណាខ្ពស់ជាង ជាមួយនឹងការទូទាត់កូប៉ុងប្រចាំឆមាស។ ទឹកប្រាក់ដែលទទួល បានពីការចេញមូលបត្របំណុលនេះនឹងត្រូវប្រើប្រាស់សម្រាប់ការពង្រីកបណ្តាញ និងគោលបំណងហិរញ្ញប្បទាន បំណុល។

ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក

(អតីត ក្រុមហ៊ុន ខេម ជ័យសម័យ អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបន្ថែមពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១០. បំណុលហិរញ្ញវត្ថុផ្សេងៗ

	(មិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
	បានត្រួតពិនិត្យរួច	បានត្រួតពិនិត្យរួច	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
រយៈពេលខ្លី				
ទឹកប្រាក់ត្រូវបង់ឱ្យអ្នកផ្គត់ផ្គង់	៩.១៣១.៧០៩	៣៧.៣០៣	៩.២៦៤.៥៦៥	៣៨.១៤២
ភាគលាភធានាត្រូវបង់	២៨២.០៥០	១.១៥២	-	-
	៩.៤១៣.៧៥៩	៣៨.៤៥៥	៩.២៦៤.៥៦៥	៣៨.១៤២
រយៈពេលវែង				
ទឹកប្រាក់ត្រូវបង់ឱ្យអ្នកផ្គត់ផ្គង់	-	-	៨.៥៤៩.៦៨៧	៣៥.១៩៩
ភាគលាភធានាត្រូវបង់	១.២១៤.៦៥១	៤.៩៦២	-	-
	១.២១៤.៦៥១	៤.៩៦២	៨.៥៤៩.៦៨៧	៣៥.១៩៩
សរុប	១០.៦២៨.៤១០	៤៣.៤១៧	១៧.៨១៤.២៥២	៧៣.៣៤១

ភាគលាភធានាត្រូវបង់តំណាងឱ្យទឹកប្រាក់ត្រូវបង់សម្រាប់ភាគលាភធានា ជូនភាគហ៊ុនប្រភេទ ក ដែលបានបោះផ្សាយលក់នៅជ.ម.ក. ក្នុងការិយបរិច្ឆេទ ដែលតម្លៃបច្ចុប្បន្ននៃភាគលាភ មានអត្រា ៧% ក្នុងរយៈពេល ៥ ឆ្នាំ (កំណត់សម្គាល់៧)។

១១. បំណុលបង្គរ

	(មិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
	បានត្រួតពិនិត្យរួច	បានត្រួតពិនិត្យរួច	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
សំវិធានធន និងចំណាយប្រតិបត្តិ				
ការបង្គរទុក(*)	២៨.៩៥៥.២០៥	១១៨.២៨២	៤.៩៤៣.១១៨	២០.៣៥១
ចំណាយផ្ទាល់បង្គរទុក	៨.២៦១.១៣៨	៣៣.៧៤៧	២៨.៦១២.៤០៨	១១៧.៧៩៧
ទ្រព្យសកម្មបង្គរទុក	១.៦២០.៩៩៥	៦.៦២២	១.៤០៩.២៦៣	៥.៨០២
	៣៨.៨៣៧.៣៣៨	១៥៨.៦៥១	៣៤.៩៦៤.៧៨៩	១៤៣.៩៥០

(*) ក្នុងការិយបរិច្ឆេទក្នុងគ្រា ក្រុមហ៊ុនបានចាត់ថ្នាក់ឡើងវិញនូវពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងទៀតដែលត្រូវកត់ត្រាជាបំណុលបង្គរ ដែលមានចំនួន ១១.៥២៧.៩០១ដុល្លារអាមេរិក និង ១១.៦១៥.៤៧២ដុល្លារអាមេរិក រៀងគ្នា។ ទាំងនេះត្រូវបានចាត់ថ្នាក់ឡើងវិញទៅជាបំណុលដែលបង្គរបន្ទាប់ពីមានការជម្រះបំណុលពន្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក
(អតីត ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១២. ចំណាយប្រតិបត្តិការផ្សេងៗ

	(មិនបានធ្វើសវនកម្ម)				(មិនបានធ្វើសវនកម្មរួច)		(បានធ្វើសវនកម្មរួច)	
	រយៈពេល៣ខែ				រយៈពេល១២ខែ			
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២		៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	បានត្រួតពិនិត្យរួច	បានត្រួតពិនិត្យរួច	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	បានត្រួតពិនិត្យរួច	បានត្រួតពិនិត្យរួច	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
ចំណាយប្រតិបត្តិការឱ្យក្រសួងប្រៃសណីយ៍និង								
ទូរគមនាគមន៍	៧.៨៧០.៧១២	៣២.៤១៩	១៨.៥៦១.៩៣៨	៧៦.៦៤២	៣០.៥៤២.៦៣៨	១២៥.៥៣០	៤១.៤៤៨.៣៥០	១៦៩.៣៩៩
ទឹកភ្លើង	៣.០៨៣.៧៣០	១២.៧០២	៣.៤២៥.៤០៦	១៤.១៤៤	១២.២៨០.៣៥៣	៥០.៤៧២	១៥.១២៩.៦៤៧	៦១.៨៣៥
កម្រៃជើងសាឡាញ់កូលក់	៣.០១៥.៦៤៤	១២.៤២១	៣.៤២៦.១២៩	១៤.១៤៦	១១.៩៦២.៧៥១	៤៩.១៦៧	១៣.៩៧៩.៣៤៧	៥៧.១៣៤
ការថែទាំ	១.៦៥៨.៤៨៤	៦.៨៣១	១.៦៧៦.៤៦៦	៦.៩២២	៦.៦៧១.៨៤៣	២៧.៤២១	៧.០៣៨.១៤២	២៨.៧៦៥
ចំណាយផ្សាយពាណិជ្ជកម្ម និង								
ចំណាយឃោសនា	៩៣១.៣៨២	៣.៨៣៦	៨៨៥.០៩៧	៣.៦៥៥	៣.៦៦៨.៥៧៦	១៥.០៧៨	៣.៩២៨.៣៩៨	១៦.០៥៥
រង្វាន់ផ្តល់ឱ្យអតិថិជន	-	-	២០០.០០០	៨២៦	៣.០៩៦	១៣	២.៩៣០.០០០	១១.៩៧៥
ចំណាយពន្ធដាក់លាក់	១៤៣.០៧២	៥៩០	២០០.៦៤៤	៨២៧	៦១៧.៦៧៩	២.៥៣៩	២.២០២.៣៦៤	៩.០០១
ចំណាយជួលខ្សែកាប	៣.៣៨៤.៧៣៣	១៣.៩៤២	២.៣២៤.៩៥៣	៩.៦០១	៩.៤៩៤.០២៨	៣៩.០២០	៩.៤០៩.០០៥	៣៨.៤៥៥
ចំណាយភ្ជាប់សេវាក្រៅប្រទេស	១៤៣.១៧៨	៥៩០	២៨៨.៣០២	១.១៩០	៤៧៧.២៧៥	១.៩៦២	៦២០.៧៧៧	២.៥៣៧
ការជួល	៥០.៣២៩	២០៨	(២៧១.៧១៣)	(១.១២២)	៤១៩.៤៧៩	១.៧២៤	៦៧៩.០៨៦	២.៧៧៥
ការចំណាយលើធានារ៉ាប់រង	៣.៤៩៥	១៤	៥.៥២៦	២៣	១៤.៦១៧	៦០	២២.២១៩	៩១
ផ្សេងៗ (*)	(១.២០៦.២៥៦)	(៤.៩៦៩)	២.១០៧.៤៦១	៨.៧០២	៣.៧២០.៨៦៩	១៥.២៩៣	៧.៩៥២.០៨៦	៣២.៥០០
	១៩.០៧៨.៥០៣	៧៨.៥៨៤	៣២.៨៣០.២០៩	១៣៥.៥៥៦	៧៩.៨៧៣.២០៤	៣២៨.២៧៩	១០៥.៣៣៩.៤២១	៤៣០.៥២២

(*) ក្នុងការិយបរិច្ឆេទក្នុងគ្រា ក្រុមហ៊ុនបានកាត់ត្រូវប្រាក់បំណុលពន្ធបង្គំចំនួន ២.៧៦៣.៩២៤ដុល្លារអាមេរិក ហើយត្រូវបានទទួលស្គាល់ក្នុងការចំណាយប្រតិបត្តិការផ្សេងៗទៀតបន្ទាប់ពីមានការជម្រះបំណុលពន្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក
(អតីត ក្រុមហ៊ុន ខេម ជ្រីអេសអេម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបញ្ចូលពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៣. ចំណាយហិរញ្ញវត្ថុ

	(មិនបានធ្វើសវនកម្ម)				(មិនបានធ្វើសវនកម្មរួច)		(បានធ្វើសវនកម្មរួច)	
	រយៈពេល៣ខែ				រយៈពេល១២ខែ			
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២		៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	បានត្រួតពិនិត្យរួច	បានត្រួតពិនិត្យរួច	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	បានត្រួតពិនិត្យរួច	បានត្រួតពិនិត្យរួច	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
ធនាគារ (*)	(៩.៥៧៧.៧៤៩)	(៣៩.៤៥១)	៥.២៤០.៧០៧	២១.៦៣៩	៤.២២០.៧៩៣	១៧.៣៤៨	១៥.៩១៣.៨០៣	៦៥.០៣៩
អ្នកផ្គត់ផ្គង់	៧២២.៧៦៣	២.៩៧៨	១.៩១១.៧៩៣	៧.៨៩៤	៣.២៧០.៤២១	១៣.៤៤១	១.០០០.២៤១	៤.០៨៨
បំណុលភិក្ខុសន្យា	១.៤៤៨.៩៥៣	៥.៩៦៨	១.៣៤៩.០៧៣	៥.៥៧០	៤.០១៥.៩០៥	១៦.៥០៥	៥.៣៧៨.៦៦៨	២១.៩៨៣
	(៧.៤០៦.០៣៣)	(៣០.៥០៥)	៨.៥០១.៥៧៣	៣៥.១០៣	១១.៥០៧.១១៩	៤៧.២៩៤	២២.២៩២.៧១២	៩១.១១០

(*) ក្នុងការិយបរិច្ឆេទក្នុងគ្រា ក្រុមហ៊ុនបានកត់ត្រាត្រឡប់នូវបំណុលពន្ធបង្គរចំនួន ១៣.២៩៣.៥៥៤ ដុល្លារអាមេរិក ហើយត្រូវបានទទួលស្គាល់ក្នុងការចំណាយហិរញ្ញវត្ថុ បន្ទាប់ពីមានការជម្រះបំណុលពន្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក
(អតីត ក្រុមហ៊ុន ខេម ជ័យអេសអេម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៤. ចំណាយពន្ធលើប្រាក់ចំណូល

	(មិនបានធ្វើសវនកម្ម)				(មិនបានធ្វើសវនកម្មរួច)		(បានធ្វើសវនកម្មរួច)	
	រយៈពេល៣ខែ				រយៈពេល១២ខែ			
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២		៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	បានត្រួតពិនិត្យរួច	បានត្រួតពិនិត្យរួច	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	បានត្រួតពិនិត្យរួច	បានត្រួតពិនិត្យរួច	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
ពន្ធក្នុងគ្រា (*)	(២៥.៣៦៦.៨៣៧)	(១០៤.៤៨៦)	៧.១៤៩.១៧៦	២៩.៥១៩	(១៦.៥៩៦.៨១៤)	(៦៨.២១៣)	១៥.៦៤៨.៩៣៦	៦៣.៩៥៧
ពន្ធពន្យា	(២.៥៣៦.៨៣៣)	(១០.៤៤៩)	(៣.៣៣០.០៤៤)	(១៣.៧៥០)	(២.២១២.៤៣២)	(៩.០៩៣)	(៤.៤៩៣.៩០៩)	(១៨.៣៦៦)
	(២៧.៩០៣.៦៧០)	(១១៤.៩៣៥)	៣.៨១៩.១៣២	១៥.៧៦៩	(១៨.៨០៩.២៤៦)	(៧៧.៣០៦)	១១.១៥៥.០២៧	៤៥.៥៩១

(*) ក្នុងការិយបរិច្ឆេទក្នុងគ្រា ក្រុមហ៊ុនបានកត់ត្រាត្រឡប់បំណុលពន្ធលើប្រាក់ចំណូលបង្កទុកចំនួន ២៩.៥២៣.៦០៥ ដុល្លារអាមេរិក ហើយត្រូវបានទទួលស្គាល់ក្នុងការចំណាយលើពន្ធលើប្រាក់ចំណូលបន្ទាប់ពីមានការជម្រះបំណុលពន្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក

(អតីត ក្រុមហ៊ុន ខេម ជ័យអេសអេម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបញ្ចូលពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៥. ចំណេញក្នុងមួយភាគហ៊ុន

i.) ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន

ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់អ្នកកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន ចែកជាមួយនឹងចំនួនភាគហ៊ុនធម្មតា ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ ដូចបានបង្ហាញខាងក្រោម៖

	(មិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	ដុល្លារអាមេរិក	រៀល	ដុល្លារអាមេរិក	រៀល
	បានត្រួតពិនិត្យ	បានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ	មិនបានត្រួតពិនិត្យ
ប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនក្រុមហ៊ុន	៧៧.៧៣៩.៧១០	៣១៤.៨៦២.០០០.០០០	៤០.៥៧១.១៩៤	១៧៣.០៩៧.០០០.០០០
ចំនួនភាគហ៊ុន	១.៩៥៩.២៧១.២០៦	១.៩៥៩.២៧១.២០៦	៥.០០០	៥.០០០
ចំណេញក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក/រៀល)	0,0៤	១៦១	៨.១១៤	៣៤.៦១៩.៤០០

ii.) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមានដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ ក្រុមហ៊ុនមិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតាទេ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន។

១៦. ការវាស់វែងតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់នេះផ្តល់នូវបច្ចុប្បន្នភាព អំពីការវិនិច្ឆ័យនិងការប៉ាន់ស្មានដែលក្រុមហ៊ុនរួមបានធ្វើ ក្នុងការកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានធ្វើសវនកម្មក្នុងក្រោយ។

ក. ឋានានុក្រមនៃតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាន របស់ទិន្នន័យដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្របក្រុមហ៊ុនរួមបានចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នាក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់អំពីកម្រិតនីមួយៗ មានបង្ហាញនៅក្នុងតារាងខាងក្រោម។

ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក

(អតីត ក្រុមហ៊ុន ខេម ជ័យសម័យ អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបន្ថែមពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៦. ការវាស់វែងតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ក. ឋានានុក្រមនៃតម្លៃសមស្រប (ត)

កម្រិត១៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ឧបករណ៍និស្សន្ទដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាម តម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើ ទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់ គឺជាតម្លៃទិញ បច្ចុប្បន្ន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត ១ ។

កម្រិត២៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារ សកម្ម (ឧទាហរណ៍ដូចជា ឧបករណ៍និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធី សាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចសង្កេតបាន និង បន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានដែលជាក់លាក់សម្រាប់អង្គភាពណាមួយ។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ ដែលតម្រូវសម្រាប់ឧបករណ៍មួយអាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

កម្រិត៣៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យ ទីផ្សារដែលអាចសង្កេត បាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្ម សិទ្ធិដែលមិនបានចុះបញ្ជី។

ការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងការវិនិយោគរយៈពេលខ្លី - តម្លៃយោងនៃចំនួនទឹកប្រាក់ទាំងនេះ មាន តម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - តម្លៃយោងដកសំវិធានធនសម្រាប់ការថយចុះ តម្លៃ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាស្ថិតនៅក្នុងលក្ខខណ្ឌឥណទានធម្មតា និងមាន រយៈពេលខ្លី។
- (គ) ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ - តម្លៃយោងមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារត្រូវផុត កំណត់ក្នុងរយៈពេល១ឆ្នាំ។
- (ឃ) ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ - តម្លៃសមស្របមិនខុសគ្នាជាសារវន្តពីតម្លៃយោងរបស់វាទេ ដោយសារ ការប្រាក់ត្រូវបង់លើប្រាក់កម្ចីទាំងនោះប្រហាក់ប្រហែលនឹងអត្រាលើទីផ្សារប្រាក់កម្ចីមានរយៈពេលខ្លី។
- (ង) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មរយៈពេលវែង - តម្លៃសមស្របរបស់គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មរយៈពេលវែង ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមា លំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចី លើទីផ្សារក្នុងឆ្នាំ។

ក្រុមហ៊ុន ខេម ជ័យសេដ្ឋកម្ម ម.ក
(អតីត ក្រុមហ៊ុន ខេម ជ័យសេដ្ឋកម្ម អែលធីឌី)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមបន្ថែមពេល

សម្រាប់ត្រីមាស និងរយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៦. ការវាស់វែងតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម ៖ (ត)

(ច) ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ - តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារខ្ទង់ទាំងនេះមិនមានភាពប្រែប្រួលជាសារវន្តទៅតាមការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារទេ។

១៧. ព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការិយបរិច្ឆេទរាយការណ៍

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនបានទូទាត់ភាគលាភដែលមានការធានាសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ សរុបចំនួន ៩០.១៧៤ដុល្លារអាមេរិក ឬ ៣៦៨លានរៀល (០,០០៩៧ដុល្លារអាមេរិក ឬ ៣៩,៧២៥រៀលក្នុងមួយហ៊ុន) ដល់ភាគទុនិកប្រភេទ ក របស់ខ្លួន។

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនថេឡេម៉ូបាយ (ខេមបូឌា) ឧបភីវេសិន(ធីស៊ីស៊ី) បានទទួលប្រាក់កម្ចី ពី ធនាគារ សហពាណិជ្ជ ក.អ ដែលមានទឹកប្រាក់ចំនួន ១០.០០០.០០០ ដុល្លារអាមេរិក។ ប្រាក់កម្ចីនេះ មានអត្រាការប្រាក់ប្រែប្រួល ៧,៧៥% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦០ខែ ។ ប្រាក់កម្ចី មានប្រោតិភោគ លើអចលនទ្រព្យរបស់ អ្នកឧកញ៉ា គិត ម៉េង និង ការធានាដោយក្រុមហ៊ុន ខេម ជ័យសេដ្ឋកម្ម ម.ក។ ក្រុមហ៊ុនថេឡេម៉ូបាយ (ខេមបូឌា) ឧបភីវេសិន(ធីស៊ីស៊ី) នឹងធ្វើការបង់ការប្រាក់ និង ថ្លៃដើមជារៀងរាល់ខែ។

១៨. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួនត្រូវបានចាត់ថ្នាក់ឡើងវិញដើម្បីឲ្យមានភាពសមស្របជាមួយនឹង ការលាតត្រដាងនៃការិយបរិច្ឆេទក្នុងត្រីមាស។

Baker Tilly (Cambodia) Co., Ltd.
Certified Public Accountants
No. 87, Street 294,
Sangkat Boeung Keng Kang 1,
120102, Khan Boeung Keng Kang,
Phnom Penh, Cambodia.

T: +855 23 987 100/
+855 23 987 388

info@bakertilly.com.kh
www.bakertilly.com.kh

REV/0005/0224/C055-0058/KMT

របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេល ជូនចំពោះភាគទុនិកនៃ ក្រុមហ៊ុន ខេម ជ័យសេអេម ម.ក

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេលរបស់ក្រុមហ៊ុន ខេម ជ័យសេអេម ម.ក (“ក្រុមហ៊ុន”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ហៅកាត់ជាមួយថា “សម្ព័ន្ធ”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់រយៈពេល៣ខែ និងរយៈពេល១២ខែ ដែលបានបញ្ចប់របាយការណ៍បម្រែបម្រួលមូលធនសង្ខេបរួមចន្លោះពេល និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបរួមចន្លោះរយៈពេល១២ខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេលផ្សេងៗ (ហៅកាត់ជាមួយថា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេលនៃសម្ព័ន្ធ”)។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេលនៃសម្ព័ន្ធ ដោយអនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺ បញ្ជាក់នូវសេចក្តីសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេលនៃសម្ព័ន្ធ ដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមទៅតាមស្តង់ដាអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យលេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន”។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមចន្លោះពេលរួមមាន ការចោទជាសួរចំពោះបុគ្គលិកដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតូចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដាសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលយើងខ្ញុំមិនអាចធ្វើការធានាថាបានដឹងនូវរាល់បញ្ហាជាសារវន្តទាំងអស់ ដែលអាចនឹងកំណត់បានក្នុងអំឡុងពេលធ្វើសវនកម្មនោះឡើយ។ អាស្រ័យហេតុនេះ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន


យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា ពុំមានបញ្ហាណាមួយដែលបានទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំនេះ ដែលបានភ្ជាប់មកជាមួយនេះមិនត្រូវបានរៀបចំត្រឹមត្រូវឡើងឲ្យបាននូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ” នោះឡើយ។

បញ្ហាផ្សេងៗ

តួលេខប្រៀបធៀបសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំនេះ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបប្រចាំឆ្នាំនេះ របាយការណ៍បម្រែបម្រួលមូលធនសង្ខេបប្រចាំឆ្នាំនេះ និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបប្រចាំឆ្នាំនេះ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំនេះនៃសម្ព័ន្ធ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មមួយផ្សេងទៀត ដែលបង្ហាញមតិសវនកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ចារបាយការណ៍ហិរញ្ញវត្ថុទាំងនោះមានភាពត្រឹមត្រូវ។ តួលេខប្រៀបធៀបសម្រាប់របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបប្រចាំឆ្នាំនេះ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំនេះនៃសម្ព័ន្ធ សម្រាប់ត្រីមាសដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មិនត្រូវបានធ្វើសវនកម្ម ឬ ត្រួតពិនិត្យទេ។


បេកយ៉ែរ ជីលលី (ខេមបូឌា) ឯ.ក
ក្រុមហ៊ុនគណនេយ្យករជំនាញ




ឧកញ៉ា Tan Khee Meng
គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី **14 FEB 2024**

